



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី២២ លេខ០៥

ត្រីមាសទី០១ ឆ្នាំ២០២២

រាជកិច្ច

ជួយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច បទបញ្ជា សារាចរ ប្រកាស

ក មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- | | | |
|-----------|---|-----|
| ២១-១-២០២២ | -ព្រះរាជក្រឹត្យ នស/រកត/០១២២/០៦១ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ ដល់លោក សាវីញ៉ឺ ហ្វូរីយ៉ង់ ហ្វ្រង់ស៊ីស ហ្វ្រង់ (CHAVIGNY FLORIAN FRANCIS JEAN) ជនជាតិបារាំង សញ្ញាតិបារាំង | ៤៩៧ |
| ២១-១-២០២២ | -ព្រះរាជក្រឹត្យ នស/រកត/០១២២/០៦២ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ និងនិយ័តកម្ម តម្លើងឋានន្តរស័ក្តិ និងថ្នាក់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់មន្ត្រីរាជការ ៧៥ រូប | ៤៩៨ |
| ២១-១-២០២២ | -ព្រះរាជក្រឹត្យ នស/រកត/០១២២/០៦៣ ស្តីពី និយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ តាម អតីតភាពការងារ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងស្ថាប័នចំនួន ១១ ដល់ មន្ត្រីរាជការ ៤០ រូប និងនិយ័តកម្មតម្លើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាព ការងារ និងកម្រិតសញ្ញាបត្រ នៅក្រសួងចំនួន ១៥ ដល់មន្ត្រីរាជការ ៨៥ រូប | ៥០១ |
| ២២-១-២០២២ | -ព្រះរាជក្រឹត្យ នស/រកត/០១២២/០៦៤ ស្តីពី ការតម្លើងឋានៈដល់ជំនួយការ សម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៦ រូប | ៥០៨ |
| ២២-១-២០២២ | -ព្រះរាជក្រឹត្យ នស/រកត/០១២២/០៦៥ ស្តីពី ការតែងតាំងមុខតំណែង ជារដ្ឋលេខាធិការ និងជា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ចំនួន ៧ រូប | ៥០៩ |
| ២២-១-២០២២ | -ព្រះរាជក្រឹត្យ នស/រកត/០១២២/០៦៦ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក លុច ក្វាងវូ (LUU QUANG VU) ជនជាតិវៀតណាម សញ្ញាតិវៀតណាម ដោយ ប្តូរឈ្មោះជា សៅ វ៉ាន់ណា (SAO VANNA) | ៥១១ |
| ២២-១-២០២២ | -ព្រះរាជក្រឹត្យ នស/រកត/០១២២/០៦៧ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក ផាម គុកទួន (PHAM QUOC TUAN) ជនជាតិវៀតណាម សញ្ញាតិវៀតណាម ដោយប្តូរឈ្មោះជា សូ វណ្ណារិទ្ធ (SO VANNARITH) | ៥១២ |
| ២២-១-២០២២ | -ព្រះរាជក្រឹត្យ នស/រកត/០១២២/០៦៨ ស្តីពី ការប្រាសព្រះរាជទាន ជាតិច្ចបច្ចាមណៈ នូវគ្រឿង ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា ចំពោះ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ឃឹម ឈុនអ៊ុំ ដែលបានទទួលមរណភាព | ៥១៣ |
| ២៦-១-២០២២ | -ព្រះរាជក្រឹត្យ នស/រកត/០១២២/០៦៩ ស្តីពី ការប្រាសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ដល់មន្ត្រីរាជការ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ១១ រូប | ៥១៤ |

II~រាជរដ្ឋាភិបាល

១~អនុក្រឹត្យ

១០-១-២០២២	-អនុក្រឹត្យលេខ ១២ អនក្រ.បក ស្តីពី ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រៃកទឹកសាប ក្បាលឆាយ	៥១៥
១០-១-២០២២	-អនុក្រឹត្យលេខ ១៣ អនក្រ.បក ស្តីពី ការកំណត់និងការបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រៃកទឹកសាបក្បាលឆាយ	៥១៩
១១-១-២០២២	-អនុក្រឹត្យលេខ ១៤ អនក្រ.បក ស្តីពី ការធ្វើអនុបយោគប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ	៥២៣
១-២-២០២២	-អនុក្រឹត្យលេខ ៥១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៥២៥
១-២-២០២២	-អនុក្រឹត្យលេខ ៥២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៥២៧
១-២-២០២២	-អនុក្រឹត្យលេខ ៥៣ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៥២៩
១-២-២០២២	-អនុក្រឹត្យលេខ ៥៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារភ័ណ្ឌ	៥៣០
១-២-២០២២	-អនុក្រឹត្យលេខ ៥៥ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៥៣១
១-២-២០២២	-អនុក្រឹត្យលេខ ៥៦ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៥៣២
៣-២-២០២២	-អនុក្រឹត្យលេខ ៥៧ អនក្រ.តត ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌមន្ត្រីរាជការ	៥៣៣
៣-២-២០២២	-អនុក្រឹត្យលេខ ៥៨ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ	៥៣៤
៣-២-២០២២	-អនុក្រឹត្យលេខ ៥៩ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ	៥៣៦
៣-២-២០២២	-អនុក្រឹត្យលេខ ៦០ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ	៥៣៨

២~សេចក្តីសម្រេច

២៨-១-២០២២	-សេចក្តីសម្រេចលេខ ៧ សសរ ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល	៥៤០
៤-២-២០២២	-សេចក្តីសម្រេចលេខ ៨ សសរ ស្តីពី ការតែងតាំងសមាសភាពនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម	៥៤៣

III~ការងារបណ្តាញក្រសួង

១~ទីស្តីការរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

១១-២-២០២២	-ប្រកាសអនុក្រសួងលេខ ១៣៤ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យចំណូលនៅក្រសួងព័ត៌មាន	៥៤៦
-----------	--	-----

គ

៧-៣-២០២២ -ប្រកាសអនុក្រសួងលេខ ២០១ សហវ ស្តីពី ការបង្កើតរដ្ឋទេយ្យចំណូលសម្រាប់ឆ្នាំ២០២២ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៥៤៩

២~ទីស្តីការរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

៧-២-២០២២ -ប្រកាសលេខ ០៥៣ ឧបន.កឧ.ប្រក ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហុង យ៉ាវ ខេប៊ីល & វ៉ាយអ៊ីវ (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតអំពូលភ្លើងលំអ និងខ្សែកាប ៥៥២

៨-២-២០២២ -ប្រកាសលេខ ០៥៤ ឧបន.កឧ.ប្រក ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វឌ្ឍនៈ ប្រូធីវី ឯ.ក បង្កើតរោងចក្រ ផលិតស្រាបៀរ ៥៥៥

៨-២-២០២២ -ប្រកាសលេខ ០៥៥ ឧបន.កឧ.ប្រក ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វីនីតុន គ្រុប ចំកាត់ បង្កើតរោងចក្រ ផលិតបារី ៥៥៨

៨-២-២០២២ -ប្រកាសលេខ ០៥៦ ឧបន.កឧ.ប្រក ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន គូឡាវ៉ា វ៉ែធីរ បង្កើត រោងចក្រ ផលិតទឹកបរិសុទ្ធ ៥៦១

៨-២-២០២២ -ប្រកាសលេខ ០៥៧ ឧបន.កឧ.ប្រក ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន យីងម៉ាល អ៊ិនដាស- ស្រៀល (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតទ្វារ បង្អួច និងផលិតផលធ្វើពី អាឡុយមីញ៉ូម ៥៦៤

៣~ទីស្តីការរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

១៦-២-២០២២ -ប្រកាសលេខ ០៤៣ កយ.ប្រក/២២ ស្តីពី ការដាក់មន្ត្រីរាជការឱ្យស្ថិតនៅក្នុងភាពទំនេរគ្មាន បៀវត្សបន្ត ៥៦៧

៤~ទីស្តីការរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

៣០-១២-២០២១ -ប្រកាសលេខ ១២៦ ជនស/ប្រក/នី.ក ស្តីពី បែបបទនៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារ សាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងគ្រឿងផ្គុំសំណង់ ៥៦៩



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១២២/០៦១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៨ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ដល់លោក **សាវីធី ហ្វ្លូរ៉ាន់ ហ្វ្រង់ស៊ីស ហ្វ្រង់** (CHAVIGNY FLORIAN FRANCIS JEAN) ជនជាតិបារាំង សញ្ជាតិបារាំង កើតថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩០ នៅឃុំ Rueil-Malmaison សាធារណរដ្ឋបារាំង។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

៣៣៣.៤៤០១.០៦១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២២

ស៊ីហមុនី

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
ហ៊ុន ឈិន
កិត្តិនីតិកោសលបណ្ឌិត ឈិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១២២/០៦៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោល ការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១៖ តម្កើងឋានន្តរស័ក្តិ និងថ្នាក់ និងនិយ័តកម្មតម្កើងឋានន្តរស័ក្តិ និងថ្នាក់ ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី តាមអតីតភាព ការងារ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់មន្ត្រីរាជការ ៧៥ រូប៖

ក- តម្កើងឋានន្តរស័ក្តិ និងថ្នាក់ ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី ៖

១-ឯកឧត្តម ប៉ែន ធីត្រុំ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២-លោកស្រី ឯក តារានី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៣-លោក យ៉ិន ប៊ុនអាន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៤-លោក ផេន រ៉ាផុធ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៥-លោក ណាម ពិសិដ្ឋ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៦-លោក ថៃ សីលារិទ្ធ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៧-លោក ម៉ៅ សុទ្ធី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៨-លោក វ៉ា សុផា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៩-លោក យាន បូរ៉ា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦



១០-លោក សាង ល័ក្ខ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១១-លោក គឹម កែវមុនីវង្ស	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២-លោក ហេង សុភា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

ខ- និយ័តកម្មតម្កើងឋានន្តរស័ក្តិ និងថ្នាក់ មកក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី :

១-លោក ខៀវ សារ៉េន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ១
២-លោក ជា ប៊ុច	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ១
៣-លោក ជឹម សុផាតា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ១
៤-លោក ប៊ុន សេដ្ឋា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ១
៥-លោក លឹម សម្បត្តិ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ១
៦-លោក ឡាយ គីវ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ១
៧-លោក ខាន់ រ៉េត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ២
៨-លោក ផាត គង់	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ២
៩-លោក ថន ប៊ុនថា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ២
១០-លោក វ៉ា សួរី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ២
១១-លោក ទីវ រតន៍	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ២
១២-លោក ជិន វណ្ណៈ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ២
១៣-លោក គាន ម៉ារឌី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ២
១៤-លោក យិន សុខីណា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ២
១៥-លោកស្រី ចាន់ វ៉ាន់នី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ២
១៦-លោក អ៊ុំ ចំរើន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ២
១៧-លោក ឡេង លាងឈី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ២
១៨-លោក យុង ជាឡេង	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ២
១៩-លោក ហ៊ុញ ឫទ្ធិពល	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ២
២០-លោក ញឹក ប៊ុនលេខ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ២
២១-លោក ជា គឹមតុង	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ៣
២២-លោកស្រី ឯក សុគន្ធា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ៣
២៣-លោក សារ៉េន សុកុល	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ៣
២៤-លោក ប្រាក់ ចាន់ធី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៣
២៥-លោកស្រី ប៉ែន សុទ្ធា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៣
២៦-លោក ជា ចាន់ថា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៣
២៧-លោក សៅ មុន្នី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៣
២៨-លោក ស៊ូ សុន្ធរ្យ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៣
២៩-លោកស្រី សួរ សុរិយា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៣
៣០-លោក ម៉ី វិចិត្រ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
៣១-លោក សារឹម សារ៉ាន់	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
៣២-លោក ងួន សុវណ្ណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
៣៣-លោក គិត ប៊ុនហឿន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៤
៣៤-លោក ហ៊ុន តិចឡេង	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៤



៣៥-លោក បេង ម៉ុងហួន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៣៦-លោក លាង អ៊ុក	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៣៧-លោក ទន់ ចាន់ធី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៣៨-លោក ហ៊ឹម ហិន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៣៩-លោក ប៉ុល រតនៈ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៤០-លោក ស្វាយ ប៊ុណ្ណា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៤១-លោក វ៉ាត វ៉ុត្តា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៤២-លោក កោះ និច្ច	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៤៣-លោក ហែម មាឆិត	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៤៤-លោក ចៃ សារ៉ាវង្ស	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៤៥-លោក ទិត ពិរុណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៤៦-លោក សំ កុសល	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៤៧-លោក កែវ ផាន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៤៨-លោកស្រី ប្រាក់ រមណី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៤៩-លោក កុយ រ៉ុ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៥០-លោក ស្កន សុផល	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៥១-លោក ចិត្តា បណ្ឌិត	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៥២-លោក កែវ សំអាត	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៥៣-លោក ជា សុធីរ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៥៤-លោក គាន លីមហូត	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៥៥-លោក យឹម វណ្ណៈ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៥៦-លោក ប៉ុក ឧទ័យ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៥៧-លោក សេក វណ្ណា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៥៨-លោក ផៃ ប៊ុនឈន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៥៩-លោក អ៊ុយ វ៉ាស៊ី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៦០-លោក ប៊ុន គូ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៦១-លោក នូ ស៊ីថា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៦២-លោក ប៉ែន ច័ន្ទសេង	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៦៣-លោក ជឿម ថា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

២០២២.០៥.០២

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១២២/០២៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន



- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងស្ថាប័នចំនួន ១១ ដល់មន្ត្រីរាជការ ៤០ រូប ៖

១/-ក្រសួងធម្មការ និង សាសនា

១-លោក សម សោភ័ណ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
២-ឯកឧត្តម រស់ វណ្ណ៍	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៣-លោក រ៉ុន សុភារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៤-លោក នាក់ យិតថុ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

២/-ក្រសួងអភិវឌ្ឍន៍ជនបទ

១-លោក នួន ពេជ្រនិមិត្ត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ១
២-លោក គឹម សេរីវិជ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ១
៣-ឯកឧត្តម ជ្រោយ ប៉ុម	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ២
៤-ឯកឧត្តម គឹម វ៉ាសនា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ២
៥-លោក ពៅ ដាលីនណា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦



៣/-រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

១-លោក អ៊ិន ច័ន្ទវាសនា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ២
២-លោក ឆន់ ពៅ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ២
៣-លោក ប៊ុល ដារ៉ាវិទូ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៣
៤-លោក កឹម ចាន់ណារិទ្ធ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៣
៥-លោកស្រី ព្រហ្ម លក្ខិណា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៣

៤/-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

១-ឯកឧត្តម ឃឹន ចន្ទា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ១
២-លោកស្រី ស៊ុន ណាត្រី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ១
៣-ឯកឧត្តម ងុយ រិទ្ធ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ២
៤-ឯកឧត្តម ហ៊ឹង ស៊ីផេត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ២
៥-លោក ឌុច ចាន់តូ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
៦-លោក ថង សាម៉ុន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៧-លោក ស្រីន ចន្ទល	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៨-លោកស្រី សុខ វ៉ាន់ធី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៩-លោក អ៊ិត សុផល្លា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០-លោក ចឹក បូរិន	ពីអនុមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

៥/-ក្រសួងមហាផ្ទៃ

១-ឯកឧត្តម ព្រី សុផារ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ១
២-លោក ថោង ថង	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ២

៦/-ក្រសួងផែនការ

១-លោក ប្រាក់ សុខឃី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
២-លោក ជួប គឹមសាល	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
៣-លោក ផាច ចេស្ដា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥

៧/-ក្រសួងមុខងារសាធារណៈ

១-លោក ឯម សុផល	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ២
---------------	----------------------------	------------------

៨/-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

១-លោក សៀន សុយ៉ានី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ២
២-លោក គឹម ឈុនលី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

៩/-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

១-លោកស្រី វ៉ាន់ កញ្ញា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
-----------------------	------------------------	------------------------------

១០/-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

១-លោកស្រី មួង សារឹម	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
---------------------	------------------------	------------------------------



១១/-ក្រសួងព័ត៌មាន

១-លោក ស ស៊ីណា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ២
២-លោកស្រី ទិត្យ កល្យាណី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ២
៣-លោក រស ឧត្តម	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៤-លោក រស ឧត្តុង្គ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៥-លោក គឹង ពុធារា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៦-លោក ថុល ងនថៃ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២ : និយ័តកម្មតម្កើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារ និងកម្រិតសញ្ញាបត្រ ទៅក្នុងក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងចំនួន ១៥ ដល់មន្ត្រីរាជការ ៨៥ រូប ៖

១/-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

១-លោកស្រី ហុក ផល្លីនី	ពីនាយក្រមការ ថ្នាក់លេខ ៥	មកជាមន្ត្រី ថ្នាក់លេខ ១
២-លោក ហ៊ុំ បូរិន្ទ	ពីក្រមការ ថ្នាក់លេខ ១	មកជាអនុមន្ត្រី ថ្នាក់លេខ ២

២/-ក្រសួងធម្មការ និងសាសនា

១-លោក ឈាង សំណាង	ពីក្រមការ ថ្នាក់លេខ ៤	មកជាអនុមន្ត្រី ថ្នាក់លេខ ៤
-----------------	-----------------------	----------------------------

៣/-ក្រសួងមុខងារសាធារណៈ

១-លោកស្រី សែស ស្រីពៅ	ពីក្រមការដើមខ្សែ ថ្នាក់លេខ ១	មកជាអនុមន្ត្រី ថ្នាក់លេខ ៤
២-លោក លុយ សុភា	ពីក្រមការ ថ្នាក់លេខ ២	មកជាអនុមន្ត្រី ថ្នាក់លេខ ៤
៣-លោកស្រី អៀ គឹមលីម	ពីនាយក្រមការ ថ្នាក់លេខ ៦	មកជាមន្ត្រី ថ្នាក់លេខ ៤

៤/-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

១-លោក ញ៉ែន មុន្នីសត្យា	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
២-លោក ប៉ែន សិង្គ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
៣-លោក ជួន កុម្មៈ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែ ថ្នាក់លេខ ៣ មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
៤-លោក មាស វិស្ណុ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែ ថ្នាក់លេខ ៤ មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
៥-លោក យឹម គឹមសាន	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែ ថ្នាក់លេខ ៤ មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
៦-លោក ដុំ ថេត	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែ ថ្នាក់លេខ ៤ មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
៧-លោកស្រី ម៉ៅ ចាន់ធឿន	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែ ថ្នាក់លេខ ៤ មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
៨-លោក សួស វិទ្យុដ្ឋ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែ ថ្នាក់លេខ ៤ មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
៩-លោក ថៃ ឆេងម៉ៅ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣ មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៣



៥/-ក្រសួងមហាផ្ទៃ

- ១-លោក ប្រាក់ ទិត្យ
- ២-លោក គ្រុយ ខន
- ៣-លោក ញ៉ែម គឹមអាង
- ៤-លោក ផែង អូន
- ៥-លោក ផន សាវ៉ត
- ៦-លោក នួន ណាយ
- ៧-លោក សេង សុខជា
- ៨-លោក ជា ភារ៉ា
- ៩-លោក ខេង យ៉ន
- ១០-លោក ចក់ សាយ
- ១១-លោក ក្រូច បូរីសីហា
- ១២-លោក អឿ រឿន
- ១៣-លោក អ៊ុង បុនា
- ១៤-លោកស្រី ជុំ ណារី
- ១៥-លោក ហ៊ឹម លីម៉ង់
- ១៦-លោក ហេង សុខជា
- ១៧-លោក ស៊ុត សិរា
- ១៨-លោក ប៊ុន សម្បត្តិ
- ១៩-លោក ស្ងួត ច័ន្ទតារា
- ២០-លោកស្រី ឆន ស៊ុតាង
- ២១-លោក ផេង ការម្យ
- ២២-លោក វណ្ណា សុវិទូ
- ២៣-លោក ពោយ សុខជា
- ២៤-លោកស្រី ដាក់ ចរិយា
- ២៥-លោកស្រី នៅ វណ្ណនីកា
- ២៦-លោក ទូច សាមេត
- ២៧-លោក ញ៉ែម សម្បត្តិ
- ២៨-លោក ជួង សុវណ្ណឌី
- ២៩-លោក សន វណ្ណា
- ៣០-លោក ប៉ាន់ សុវណ្ណឧត្តម
- ៣១-លោក វ៉ា សុផា
- ៣២-លោក ឈាន ម៉ាណ្ណារី
- ៣៣-លោក ស៊ិន សុវី
- ៣៤-លោក សេ រ៉ុម
- ៣៥-លោក ហៃ សំណាង

- ពីនាយក្រមការ ថ្នាក់លេខ ១
- ពីនាយក្រមការ ថ្នាក់លេខ ១
- ពីនាយក្រមការ ថ្នាក់លេខ ៣
- ពីនាយក្រមការ ថ្នាក់លេខ ៦
- ពីនាយក្រមការ ថ្នាក់លេខ ៦
- ពីនាយក្រមការ ថ្នាក់លេខ ២
- ពីនាយក្រមការ ថ្នាក់លេខ ៤
- ពីនាយក្រមការ ថ្នាក់លេខ ៥
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ២
- ពីនាយក្រមការ ថ្នាក់លេខ ៥
- ពីនាយក្រមការ ថ្នាក់លេខ ៥
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ២
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ៣
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ១
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ១
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ២
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ៤
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ២
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ៣
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ៣
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ៣
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ៤
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ៤
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ១
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ៤
- ពីក្រមការ ថ្នាក់លេខ ២
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ៤
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ៤
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ៤
- ពីក្រមការដើមខ្សែ ថ្នាក់លេខ ៤
- ពីក្រមការ ថ្នាក់លេខ ១
- ពីក្រមការ ថ្នាក់លេខ ១
- ពីក្រមការ ថ្នាក់លេខ ១
- ពីក្រមការ ថ្នាក់លេខ ២
- ពីក្រមការ ថ្នាក់លេខ ៣

- មកជាអនុម្បត្តិ ថ្នាក់លេខ ១
- មកជាអនុម្បត្តិ ថ្នាក់លេខ ១
- មកជាអនុម្បត្តិ ថ្នាក់លេខ ១
- មកជាអនុម្បត្តិ ថ្នាក់លេខ ១
- មកជាអនុម្បត្តិ ថ្នាក់លេខ ១
- មកជាអនុម្បត្តិ ថ្នាក់លេខ ២
- មកជាអនុម្បត្តិ ថ្នាក់លេខ ២
- មកជាអនុម្បត្តិ ថ្នាក់លេខ ២
- មកជាអនុម្បត្តិ ថ្នាក់លេខ ២
- មកជាអនុម្បត្តិ ថ្នាក់លេខ ៣
- មកជាអនុម្បត្តិ ថ្នាក់លេខ ៣
- មកជាអនុម្បត្តិ ថ្នាក់លេខ ៣
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ១
- មកជាអនុម្បត្តិ ថ្នាក់លេខ ១
- មកជាអនុម្បត្តិ ថ្នាក់លេខ ២
- មកជាអនុម្បត្តិ ថ្នាក់លេខ ២
- មកជាអនុម្បត្តិ ថ្នាក់លេខ ២
- មកជាអនុម្បត្តិ ថ្នាក់លេខ ២
- មកជាអនុម្បត្តិ ថ្នាក់លេខ ២
- មកជាអនុម្បត្តិ ថ្នាក់លេខ ២
- មកជាអនុម្បត្តិ ថ្នាក់លេខ ៣
- មកជាអនុម្បត្តិ ថ្នាក់លេខ ៣
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤
- មកជាអនុម្បត្តិ ថ្នាក់លេខ ៤



៣៦-លោក អេង សមប្បវិ	ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៥	មកជាអនុម្បី ថ្នាក់លេខ ៤
៣៧-លោក នៅ ស៊ីណា	ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៥	មកជាអនុម្បី ថ្នាក់លេខ ៤
៣៨-លោកស្រី សាន់ សុផាណា	ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៦	មកជាអនុម្បី ថ្នាក់លេខ ៤

៦/-ក្រសួងធនធានទឹក និងឧតុនិយម

១-លោក ឡាយ សុទ្ធី	ពីក្រុមការដើមខ្សែ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ២
២-លោក យុទ្ធា ជ័យវិ	ពីក្រុមការ ថ្នាក់លេខ ៤	មកជាអនុម្បី ថ្នាក់លេខ ៤

៧/-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

១-លោកស្រី យួន ចាន់លីន	ពីក្រុមការ ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៤
២-លោក ដែក ជឿន	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
៣-លោក ពៅ សុខនី	ពីក្រុមការ ថ្នាក់លេខ ៣	មកជាអនុម្បី ថ្នាក់លេខ ៤
៤-លោក ឌុច វឌ្ឍនា	ពីក្រុមការ ថ្នាក់លេខ ៤	មកជាអនុម្បី ថ្នាក់លេខ ៤
៥-លោក សុក រតនា	ពីក្រុមការ ថ្នាក់លេខ ៤	មកជាអនុម្បី ថ្នាក់លេខ ៤

៨/-ក្រសួងព័ត៌មាន

១-លោក អ៊ុង សាវុធ	ពីក្រុមការដើមខ្សែ ថ្នាក់លេខ ៤	មកជាអនុម្បី ថ្នាក់លេខ ៣
២-លោកស្រី អេប អមរា	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៣
៣-លោកស្រី ខៀវ សោភ័ណ្ឌ	ពីក្រុមការ ថ្នាក់លេខ ៤	មកជាអនុម្បី ថ្នាក់លេខ ៣
៤-លោក ភិន ប៊ុនធឿន	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
៥-លោក ហាស់ យ៉ុហិន	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
៦-លោកស្រី ទេព ច័ន្ទនិវត្ត	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
៧-លោកស្រី ប៉ូ សុវណ្ណគន្ធាមន្ទីវត្ត	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
៨-លោកស្រី ប៉ូ លក្ខិណា	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
៩-លោកស្រី ម៉ៅ ច័ន្ទបុប្ផា	ពីក្រុមការ ថ្នាក់លេខ ៣	មកជាអនុម្បី ថ្នាក់លេខ ៤
១០-លោកស្រី ខៀក សុចិត្រា	ពីក្រុមការ ថ្នាក់លេខ ៣	មកជាអនុម្បី ថ្នាក់លេខ ៤
១១-លោកស្រី សំ សារឿន	ពីក្រុមការ ថ្នាក់លេខ ៣	មកជាអនុម្បី ថ្នាក់លេខ ៤
១២-លោកស្រី ប៉ូ លីនដា	ពីក្រុមការ ថ្នាក់លេខ ៤	មកជាអនុម្បី ថ្នាក់លេខ ៤

៩/-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

១-លោក អៀម វ៉ិត	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
២-លោក កូយ ណុល	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
៣-លោក សែត ប៊ុនថៃ	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
៤-លោកស្រី ស្វាយ សុគន្ធា	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤

១០/-ក្រសួងសាធារណការ និងដឹកជញ្ជូន

១-លោក ច្រៀង សោម	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
-----------------	------------------------	-------------------------

១១/-ក្រសួងពាណិជ្ជកម្ម

១-លោក ស៊ី ទីឡុង	ពីក្រុមការ ថ្នាក់លេខ ៣	មកជាអនុម្បី ថ្នាក់លេខ ៤
-----------------	------------------------	-------------------------



១២/-ក្រសួងយុត្តិធម៌

១-លោក ណុប វណ្ណៈ

ពីក្រមការដើមខ្សែ ថ្នាក់លេខ ៤ មកជាអនុម្បី ថ្នាក់លេខ ៣

១៣/-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

១-លោក គា ច្រើប

ពីនាយក្រមការ ថ្នាក់លេខ ៦ មកជាអនុម្បី ថ្នាក់លេខ ៤

២-លោក សម តារាពៅ

ពីក្រមការដើមខ្សែ ថ្នាក់លេខ ៤ មកជាអនុម្បី ថ្នាក់លេខ ១

១៤/-ក្រសួងរ៉ែ និងថាមពល

១-លោក ភុន ឡែន

ពីក្រមការដើមខ្សែ ថ្នាក់លេខ ៣ មកជាអនុម្បី ថ្នាក់លេខ ២

១៥/-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

១-លោកស្រី ម៉ម បារី

ពីនាយក្រមការ ថ្នាក់លេខ ៥ មកជាអនុម្បី ថ្នាក់លេខ ៣

២-លោក សឹក ម៉ិច

ពីក្រមការដើមខ្សែ ថ្នាក់លេខ ៣ មកជាអនុម្បី ថ្នាក់លេខ ២

៣-លោកស្រី ឈូ ណារ៉ាត

ពីក្រមការ ថ្នាក់លេខ ៣ មកជាអនុម្បី ថ្នាក់លេខ ៤

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជាណាចក្រកម្ពុជា

នាយករដ្ឋមន្ត្រី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២

នាយករដ្ឋមន្ត្រី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១២២/០៦៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២០ ស្តីពីការកែតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តម្លើងឋានៈដល់ជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ០៦ រូប ៖

១.ឯកឧត្តម ស៊ិន ស៊ិន	មានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
២.ឯកឧត្តម ហាន គឹមស្រីន	មានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
៣.ឯកឧត្តម គោត សម្បត្តិ	មានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
៤.ឯកឧត្តម ទួន ជាវាបុរេ	មានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
៥.ឯកឧត្តម នួន ឡឿន	មានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
៦.ឯកឧត្តម ឡុង សាឡឿន	មានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

បាននៅ ២៤១១.០៦៤

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១២២/០៦៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងមុខតំណែង ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន :

១- ឯកឧត្តម	សុខ	គាង	ជារដ្ឋលេខាធិការ
២- ឯកឧត្តម	វ៉ែត	វិរៈ	ជារដ្ឋលេខាធិការ
៣- ឯកឧត្តម	ជួប	ឆ័រីស័រ	ជាអនុរដ្ឋលេខាធិការ
៤- ឯកឧត្តម	ជា	សុំណា	ជាអនុរដ្ឋលេខាធិការ
៥- ឯកឧត្តម	តាច	សុតុទ្ធិ	ជាអនុរដ្ឋលេខាធិការ
៦- ឯកឧត្តម	ថ្លៃ	អាធិក្សា	ជាអនុរដ្ឋលេខាធិការ
៧- ឯកឧត្តម	ពុទ្ធ	សុវិធី	ជាអនុរដ្ឋលេខាធិការ ។



មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

២២០១.០៦៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២២

ស៊ីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទី១
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១២២/០៦៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **លុច គ្វាន់ហ្វូ** (LUU QUANG VU) ជនជាតិ វៀតណាម សញ្ជាតិ វៀតណាម រក្សិតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៨៦ នៅខេត្តដុងណាយ សាធារណរដ្ឋសង្គមនិយម វៀតណាម ដោយប្តូរឈ្មោះជា **សៅ វ៉ាន់ណា** (SAO VANNA) ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះរាជក្រឹត្យ ២២០១.០៦៦

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកាលបណ្ណ មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១២២/០៦៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **ផាម គូកឌុន** (PHAM QUOC TUAN) ជនជាតិ វៀតណាម សញ្ជាតិ វៀតណាម កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៨៩ នៅខេត្តកៀងយ៉ាង សាធារណរដ្ឋ សង្គមនិយមវៀតណាម ដោយប្តូរឈ្មោះជា **សូ វណ្ណារិទ្ធ** (SO VANNARITH)។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

ព.ស. ២៥៦១.០៦៧

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ដោយនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
[Signature]
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១២២/០៦៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ប្រោសព្រះរាជកាត

ជាតិបន្ទូលបន្ទាបរណៈ

គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

ចំពោះ

ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ឃឹម ឈុនអ៊ុំ
ដែលបានទទួលបរណភាព

២០២២. ២២០១. ០៦៥

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២២

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ឃឹម ឈុន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១២២/០៦៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រដ្ឋឧត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជានា

ត្រៀមឥស្សរិយយស តាមលំដាប់ថ្នាក់ ដល់មន្ត្រីរាជការ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ១១រូប :

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

១-លោក **ស៊ីយ ពៅ**

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សមន្ត្រី :

១-លោក **សេង ស៊ីនថាន**

៦-លោក **ហុច ហេង**

២-លោក **អ៊ុំ ណារិន្ទ**

៧-លោក **ឡាន់ គឹមសាត**

៣-លោកស្រី **អ៊ាង អេងសុំ**

៨-លោក **សារ ប៊ុំប**

៤-លោកស្រី **ច័ន្ទ ចាន់ថុល**

៩-លោក **សឹម សន**

៥-លោក **អ៊ឹម គា**

១០-លោក **សូ អេង**

៣៣៧.២៥០១.០៦៩

ស៊ីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិសោយ៧៧៧៧៧៧ ប៊ិន ឈិន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

• ៥៥ ០០៤០០០០០០០ •

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១២.៧៩.២០.២៣

អនុក្រឹត្យ
ស្តីពី

ការបង្កើតតំបន់ប្រើប្រាស់ប្រើទំនាក់ទំនងក្នុងសហគមន៍

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់កុម្មិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សម្រេច

មាត្រា ១ .-

ត្រូវបានបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលមានផ្ទៃសរុបទំហំ ៥ ៥៧០ (ប្រាំពាន់ប្រាំរយចិតសិប) ហិកតា តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកាត្លាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

មាត្រា ២ .-

- ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ មានគោលបំណងដូចតទៅ៖
- ការពារ និងថែរក្សាតួនាទីខាងផ្នែកប្រព័ន្ធអេកូឡូស៊ី និងសារពើពន្ធមជ្ឈដ្ឋានធម្មជាតិ
 - រក្សាការពារទីជម្រាលផ្ទៃរងទឹកភ្លៀងដែលជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់ក្នុងក្រុងព្រះសីហនុ និងតំបន់ជុំវិញ
 - ជំរុញនិងលើកកម្ពស់ការការពារអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។

មាត្រា ៣ .-

ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រង តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដោយសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាដល់ប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងការរស់នៅដោយចីរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។

មាត្រា ៤ .-

ព្រំប្រទល់និងផ្ទៃក្រឡាតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ នឹងត្រូវធ្វើបច្ចុប្បន្នភាពនិងកែសម្រួលតាមរយៈការសិក្សាស្រាវជ្រាវនិងប្រមូលទិន្នន័យដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាតម្លៃនិងផលប្រយោជន៍ធនធានជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

មាត្រា ៥ .-

អនុក្រឹត្យលេខ៧៦ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ស្តីពីការគ្រប់គ្រងតំបន់ធនធានធម្មជាតិព្រែកទឹកសាបក្បាលឆាយ អនុក្រឹត្យលេខ៧០ អនក្រ.បក ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៩៨ ស្តីពីការកែសម្រួលតំបន់ធនធានធម្មជាតិព្រែកទឹកសាបក្បាលឆាយ អនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ អនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា១នៃអនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៦ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវ ទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ កើត ខែ ឧស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២២



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សាវ សំណល់

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៦
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៣៣ អនក្រ.បក



អនុក្រឹត្យ
ស្តីពី

ការកំណត់និងការបែងចែកតំបន់គ្រប់គ្រង
ក្នុងតំបន់ប្រើប្រាស់ប្រើនយ៉ាងព្រៃកទឹកសាបក្បាលតាយ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ១២ អនក្រ.បក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ប្រើនយ៉ាងព្រៃកទឹកសាបក្បាលតាយ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សម្រេច

មាត្រា ១ .-

ត្រូវបានកំណត់និងបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលមានផ្ទៃសរុបទំហំ ៥៧០ (ប្រាំពាន់ប្រាំរយចិតសិប) ហិកតា តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជា២ (ពីរ) តំបន់គ្រប់គ្រង ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកាត្លាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

មាត្រា ២ .-

ការកំណត់និងការបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ មានគោលបំណងដូចតទៅ៖

- ធានាប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ
- ធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយសនិទានភាពនិងនិរន្តរភាព
- លើកកម្ពស់គុណភាពសហគមន៍មូលដ្ឋាន និងវិស័យឯកជន ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

មាត្រា ៣ .-

ត្រូវបានបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ស្ថិតនៅភូមិសាស្ត្រខេត្តព្រះសីហនុ ជា២ (ពីរ) តំបន់រួមមាន៖

១. តំបន់ប្រើប្រាស់ដោយចីរភាព មានផ្ទៃដីសរុបទំហំ ០៣៣ (ប្រាំពាន់សាមសិបបី) ហិកតា ស្ថិតនៅភូមិសាស្ត្រក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២។ តំបន់ប្រើប្រាស់ដោយចីរភាពត្រូវបានរៀបចំនិងគ្រប់គ្រងដោយក្រសួងបរិស្ថាន ដោយសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ ដោយគោរពតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិនិងបទប្បញ្ញត្តិជាធរមាន។

២. តំបន់សហគមន៍ មានផ្ទៃដីសរុបទំហំ ៣៧ (ប្រាំរយសាមសិបប្រាំពីរ) ហិកតា ស្ថិតនៅភូមិសាស្ត្រក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២។ តំបន់សហគមន៍ត្រូវបានរៀបចំនិងគ្រប់គ្រងដោយក្រសួងបរិស្ថាន ដោយសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ ដោយគោរពតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិនិងបទប្បញ្ញត្តិជាធរមាន។

មាត្រា ៤ .-

តំបន់គ្រប់គ្រងនីមួយៗក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ អាចត្រូវបានកែប្រែក្នុងករណីចាំបាច់ ឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្អែកលើមូលដ្ឋាននៃការសិក្សាស្រាវជ្រាវអំពីសក្តានុពលធនធានធម្មជាតិ។

មាត្រា ៥ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៦ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវ ទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២១ កើត ខែ ឫស្សី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២២



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សាវ័ត សំរោល

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៦
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៤.អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការធ្វើអនុបយោគមុខងារកំណត់ត្រាសម្បត្តិសាធារណៈរបស់រដ្ឋ

មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម /០៨០១ /១៤ ចុះថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០០១ ដែល ប្រកាសឱ្យប្រើច្បាប់ភូមិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨០៦/១៤៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពី គោលការណ៍និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិ បុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាន និងនីតិវិធី នៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្តីពីវិធាន និងនីតិវិធីនៃ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- លិខិតលេខ៤០៤ សជណ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- លិខិតលេខ៨៤១៩ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(Signature)

សម្រេច

មាត្រា ១.-

ត្រូវបានធ្វើអនុបយោគទីតាំងដីទំហំ ១០ ០០០ (មួយម៉ឺន) ម៉ែត្រក្រឡា ស្ថិតនៅក្នុងបរិវេណវិទ្យាស្ថាន ជាតិកសិកម្មប្រែកលៀប ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

មាត្រា ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។

មាត្រា ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង-ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះតាម ភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ៩ កើត ខែ ឫស្សី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២២ ✓


សម្តេចរដ្ឋមន្ត្រី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៤.២៨៨.បក.សក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ២០៣ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ស្តីពីការដំឡើងវិទ្យាស្ថានគរុកោសល្យ បាត់ដំបងឱ្យមានឋានៈស្មើអគ្គនាយកដ្ឋាន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងមន្ត្រីរាជការចំនួន ០៤ រូប ជានាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង នៃក្រសួងអប់រំ យុវជន និង កីឡា ដូចមានរាយនាមខាងក្រោម ៖

- ១-លោក **គី សុខហេង** ជានាយករងវិទ្យាស្ថាន មានឋានៈស្មើអគ្គនាយករង
- ២-លោកស្រី **ទេព វណ្ណី** ជានាយករងវិទ្យាស្ថាន មានឋានៈស្មើអគ្គនាយករង

៣-លោក ហ៊ុន ស៊ីនុន

ជានាយករងវិទ្យាស្ថាន មានឋានៈស្មើអគ្គនាយករង

៤-លោក ឈិត ឈៀងឈៀង

ជានាយករងវិទ្យាស្ថាន មានឋានៈស្មើអគ្គនាយករង។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ១៥ កើត ខែ ឫស្សី ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២២ ✓

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥២.អនក្រ.តក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ២០២ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ស្តីពីការដំឡើងវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញឱ្យមានឋានៈស្មើអគ្គនាយកដ្ឋាន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងមន្ត្រីរាជការចំនួន ០៤ រូប ជានាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៃក្រសួងអប់រំ យុវជន និងកីឡា ដូចមានរាយនាមខាងក្រោម ៖

១-លោក **ជោក ង៉ា**

ជានាយករងវិទ្យាស្ថាន មានឋានៈស្មើអគ្គនាយករង

២-លោក **រ៉ូម វេងសែ**

ជានាយករងវិទ្យាស្ថាន មានឋានៈស្មើអគ្គនាយករង

៣-លោកបណ្ឌិត សំ ប័ន្ទឥន្ទ្រ ជានាយករងវិទ្យាស្ថាន មានឋានៈស្មើអគ្គនាយករង

៤-លោកស្រី ម៉េង ធីត្យសុទ្ធី ជានាយករងវិទ្យាស្ថាន មានឋានៈស្មើអគ្គនាយករង។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ
សាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង
សាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពី
ថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែ ឧសភា ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៣.សន.ត្រ.៧៩

អនុក្រឹត្យ

ស្តីពីការទូទាត់សហមេត្រី
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រេច

មាត្រា ១. បំពាក់មេដាយសហមេត្រី ថ្នាក់ **វិបខិន** ជូនលោកសាស្ត្រាចារ្យបណ្ឌិត Hio-Jung Shin ប្រធានគ្រប់គ្រងគម្រោង “គាំទ្រការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មនៅកម្ពុជា” ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមក។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ១៥ ខែ ធ្នូ ឆ្នាំ ២០២១ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ២០២២ ✓

អនុលោមន្ទៀល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រសួងកសិកម្ម
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសដ្ឋានសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៥.៥៥.៥៥.៥៥



អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភ័ណ្ឌ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ **មិមឱន** ជូនបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ ចំនួន ២រូប ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១-លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ (APLE)
- ២-លោក ឌី នឿត នាយកអង្គការសម្ព័ន្ធចាប់ដៃប្រចាំប្រទេសកម្ពុជា

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ១៥ មិថុនា ខែ ឧសភា ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៥.៧៨.២២.០៦៦

អនុក្រឹត្យ

ស្តីពីការជូនដោយសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

សម្រេច

មាត្រា ១. បំពាក់ដោយសហមេត្រី ថ្នាក់ **មិមឌិនូ** ជូនលោកស្រី **Lee Hye-Kyung** នាយិកាតំបន់នៃមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រចាំនៅភ្នំពេញ ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកន្លងមក។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អនុវត្តទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃ អង្គារ ១៥ រោច ខែ ធម្មស័ក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៧ អនក្រ.ត.ក.

អនុក្រឹត្យ
ស្តីពីការទូលមេធាយសហមេត្រី
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២៦/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

សម្រេច

មាត្រា ១. បំពាក់មេធាយសហមេត្រី ថ្នាក់ **និមន្តិ** ជូនបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ ចំនួន ៤រូប ដែលមានស្នាដៃល្អ ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារកន្លងមកដូចមានរាយនាមខាងក្រោម៖

១-Ms. **Gwynneth Wong**, Country director, Plan International Cambodia

២-Mr. **Prashant Verma**, Country director, Child Fund Cambodia

៣-Mr. **Eric van der lee**, Country Manager, Terre des Hommes Netherlands (Tdh)

៤-Mr. **James Mc CaBE**, Director Operations, Child Protection Unit (CPU)

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកំណត់រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃ អង្គារ ១៩ រោច ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ២០២២



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥៩.៧៧.អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតាំងសម្តែងក្របខ័ណ្ឌបង្កើតរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤១ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌគ្របដណ្តប់នៃកម្រិតមូលដ្ឋាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៥៤-អនក្រ.បក ចុះថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

- មាត្រា ១ .-** តាំងសម្តែងក្របខ័ណ្ឌដល់លោក **ជ័យ ភក្តី** ទៅក្នុងឋានន្តរសក្តិគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន នៅក្រសួងធម្មការ និងសាសនា ចាប់ពីថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៨។
- មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អនុវត្តទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២២ តុលា ឆ្នាំ ២០២២ ទីស្តីការគណៈរដ្ឋមន្ត្រី

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២២



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

X



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៧.រ.អនក្រ.៨៩

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ផ្ទេរភារកិច្ចលោក **លីម សុខតុ** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។
- មាត្រា ២ :** តែងតាំងលោក **សង់ វិហារ** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃ គណៈអភិបាលខេត្តឧត្តរមានជ័យ។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ និងមាត្រា ២ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ២ កើត ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៤.៥៩.៥៩.២២



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ផ្ទេរភារកិច្ចលោក **គឹម វិធី** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ឲ្យមកកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

មាត្រា ២ : តែងតាំងលោក **ប្រាក់ សាវិត** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ និងមាត្រា ២ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសធម្មតេជានាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសធម្មតេជានាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ២ កើត ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២០...អនក្រ.តក



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ចមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាល រាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០២រូប ដូចមានរាយនាមខាងក្រោម៖

- | | |
|--------------------------|---|
| ១-លោក ពៅ ពិសិដ្ឋ | ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលខេត្ត សៀមរាប ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ |
| ២-លោក អ៊ុន គឹមណាង | ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរង នៃគណៈអភិបាលខេត្ត ពោធិ៍សាត់ ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។ |

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២១ តុលា ២០២២ ខែ មិថុនា ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ០៧៧...ស.ស.វ.....

សេចក្តីសម្រេច

ស្តីពី

ការតែងតាំងសមាសភាពគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២១/៥៦៤ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល
- បានឃើញអនុក្រឹត្យលេខ ២២០ អនក្រ.បក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១...

តែងតាំងសមាសភាពគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ដូចខាងក្រោម៖

- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន
- ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត **ប័ក ប្រសិទ្ធ** ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធាន
- ឯកឧត្តមបណ្ឌិតសភាចារ្យ **ហង់ ជួន ណារ៉ុន** រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន

- ឯកឧត្តម **ប៉ាន សូស័ក្តិ** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុប្រធាន
- ឯកឧត្តម **បា វ៉ាន់ដេត** រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាន
- ឯកឧត្តម **វង្ស វិស្សត** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធាន
- ឯកឧត្តម **គង់ វិបុល** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ សមាជិក
- ឯកឧត្តម **គុណ ញឹម** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សមាជិក
- ឯកឧត្តម **ហ៊ុយ វណ្ណៈ** រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក
- ឯកឧត្តម **ញឹម ខេមរា** រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
- ឯកឧត្តម **បាវ៉ាន់ ចេស្ដា** រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក
- ឯកឧត្តម **ស៊ុយ ឌីម៉ង់** រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល សមាជិក
- ឯកឧត្តម **ទួន ចាវរៈ** រដ្ឋលេខាធិការក្រសួងផែនការ សមាជិក
- ឯកឧត្តម **ម៉ែន សុចិត្រ** រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិក
- ឯកឧត្តម **លាង មុនីរិទ្ធ** រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិក
- ឯកឧត្តម **ស៊ុនី វង្សវិសិដ្ឋ** រដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិក
- ឯកឧត្តម **ជិន សុខហារ័** រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សមាជិក
- លោកជំទាវវេជ្ជបណ្ឌិត **យ៉ង់ សម្បត្តិ** រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិក
- ឯកឧត្តម **ស្វង ហេង** រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិក
- ឯកឧត្តម **ឡុង ប៊ុន្ណាស៊ីវត្ថ** រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក
- ឯកឧត្តម **សុខ តុលាវ៉ា** រដ្ឋលេខាធិការក្រសួងទេសចរណ៍ សមាជិក
- ឯកឧត្តម **ហុន ជឿន** រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក
- ឯកឧត្តម **យ៉ង់ ប៊ុនណារ** រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ សមាជិក
- ឯកឧត្តម **រស់ សីលវ៉ា** អនុប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សមាជិក
- ឯកឧត្តម **វ៉ាន់ វណ្ណា** សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិក
- ឯកឧត្តម **ម៉ី វ៉ាន់** អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សមាជិក
- ឯកឧត្តម **គង់ ម៉ារី** អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល សមាជិកអចិន្ត្រៃយ៍



- ឯកឧត្តម **អ៊ុំ ចាន់សារា** អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា សមាជិក
- ឯកឧត្តម **ស៊ី សុខាភិ** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តកម្មលុបប្រកម្ពុជា សមាជិក
- ឯកឧត្តម **បន ណារិន្ទ** អគ្គនាយកនៃនិយ័តកម្មសន្តិសុខសង្គម សមាជិក
- ឯកឧត្តម **សុខ ជារ៉ា** អគ្គនាយកនៃនិយ័តកម្មបរិស្ថានសង្គម សមាជិក
- ឯកឧត្តម **ប៊ុំ ចារិន** អគ្គនាយកនៃនិយ័តកម្មគណនេយ្យនិងសវនកម្ម សមាជិក
- ឯកឧត្តម **ប៊ុំ ប័ណ្ណិត** អគ្គនាយកនៃនិយ័តកម្មធានារ៉ាប់រងកម្ពុជា សមាជិក
- ឯកឧត្តម **ជូ វណ្ណៈ** អគ្គនាយកនៃនិយ័តកម្មអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សមាជិក
- ឯកឧត្តម **លីម វិសាល** ជំនួយការរបស់ឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាជិក។

ប្រការ២._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ១១រោចខែ ឃុស្ក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២២



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ០៨ ៣៧៧

សេចក្តីសម្រេច

ស្តីពី

ការតែងតាំងសមាសភាពនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធធតីមី
នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៥/០០៥ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីអាវុធធតីមី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៩/០២៣ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការហាមឃាត់អាវុធធតីមី អាវុធនុយក្លេអ៊ែរ អាវុធដីវសាស្ត្រ និងអាវុធវិទ្យុសកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០៦/២៧៥ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៦ ស្តីពីការបង្កើតអាជ្ញាធរជាតិទប់ស្កាត់អាវុធធតីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០២១/៧៤៥ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្តីពីការបំពេញបន្ថែមសមាសភាព នៃអាជ្ញាធរជាតិ ទប់ស្កាត់អាវុធធតីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

ប្រការ ១.-

ត្រូវបានតែងតាំងសមាសភាពនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ដូចខាងក្រោម៖

- | | | | |
|---|------------------|--|-----------|
| ១. សម្តេចពិជ័យសេនា | ទៀ បាញ់ | ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ | ប្រធាន |
| ២. ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត | អ៊ុក គឹមលេខ | រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ | អនុប្រធាន |
| ៣. ឯកឧត្តម | អ៊ុច បូរិទ្ធ | រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា
រដ្ឋលេខាធិការ ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ | អនុប្រធាន |
| ៤. ឯកឧត្តម | ឆែម គាតវិទ្យុ | រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា
រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍ | អនុប្រធាន |
| ៥. ឯកឧត្តម | អ៊ឹង អៀង | រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល | អនុប្រធាន |
| ៦. ឯកឧត្តម | ព្រហ្ម សិទ្ធក្រា | រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ | អនុប្រធាន |
| ៧. ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត | | រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា
រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក | |
| ៨. ឯកឧត្តមបណ្ឌិត | គុណ ញឹម | រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា | សមាជិក |
| ៩. លោកជំទាវ | នាយ វ៉ាន់សៀន | រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី | សមាជិក |
| ១០. លោកជំទាវ | ហោ ម៉ាលីន | រដ្ឋលេខាធិការ ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ | សមាជិក |
| ១១. ឯកឧត្តម | ឱក ប៊ុង | រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម | សមាជិក |
| ១២. ឯកឧត្តម | សាហូ អូហ្សាលូ | រដ្ឋលេខាធិការ ក្រសួងបរិស្ថាន | សមាជិក |
| ១៣. ឯកឧត្តម | ថៅ ជេដ្ឋា | រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម | សមាជិក |
| ១៤. ឯកឧត្តម | អ៊ឹង ភីរុន | រដ្ឋលេខាធិការ ក្រសួងសុខាភិបាល | សមាជិក |
| ១៥. នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវៀន | | អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ | សមាជិក |
| ១៦. នាយឧត្តមសេនីយ៍ | ឥត សាវ៉ាត់ | អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ
នៃកងយោធពលខេមរភូមិន្ទ | សមាជិក |
| ១៧. នាយឧត្តមសេនីយ៍ | សៅ សុខា | អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ
កងរាជអាវុធហត្ថលើផ្ទៃប្រទេស | សមាជិក |
| ១៨. នាយឧត្តមសេនីយ៍ | ចៅ ភិរុណ | អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស
ក្រសួងការពារជាតិ | សមាជិក។ |

ប្រការ ២.-

សេចក្តីសម្រេចលេខ០៥ សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧របស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងសមាសភាពនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម សេចក្តីសម្រេចលេខ៩២ សសរ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងសមាសភាពនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម សេចក្តីសម្រេចលេខ៤១ សសរ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងសមាសភាពនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មសេចក្តីសម្រេចលេខ៤៧សសរចុះថ្ងៃទី៦ ខែមីនាឆ្នាំ២០១៩របស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងសមាសភាពនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៣ កើត ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ២០២២



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ១៣១/២០២២ សហវ.បក

ប្រកាសអនុក្រសួង
ស្តីពី
ការបង្កើតរដ្ឋធម្មនុញ្ញបំណុល
នៅក្រសួងព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច

រដ្ឋមន្ត្រី
ក្រសួងព័ត៌មាន

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត ក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២២១/០១៩ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ២៥៣ អនក្រ.បក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ១៨៩០ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីនីតិវិធីនៃការគ្រប់គ្រងរដ្ឋទេយ្យចំណូលសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៩៤០ សហវ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតរដ្ឋទេយ្យចំណូលនៅក្រសួងព័ត៌មាន
ដើម្បីធ្វើការប្រមូលចំណូលមិនមែនសារពើពន្ធផ្សេងៗ អនុលោមតាមបទប្បញ្ញត្តិជាធរមាន។

បញ្ជីរាយប្រភេទចំណូលដែលត្រូវបង្កើតរដ្ឋទេយ្យចំណូលឆ្នាំ២០២២ មានដូចខាងក្រោម ៖

-គណនី/អនុគណនី ៖

៧៣០០៦ ផលទុនពីវិទ្យុ និងទូរទស្សន៍ ចំនួនទឹកប្រាក់	៨០៦,៤០០,០០០\$០០
៧៣០០៨ ផលទុនផ្សេងៗ	ចំនួនទឹកប្រាក់ ៧១០,៥០០,០០០\$០០
៧៣០២៨ ចំណូលពីការអនុញ្ញាតរដ្ឋបាលទម្រង់ការរដ្ឋបាល និងការគ្រប់គ្រងរដ្ឋបាលផ្សេងៗ	ចំនួនទឹកប្រាក់ ៥២,០០០,០០០\$០០
៧៣០៦៦ ចំណូលពីអដ្ឋាប័ណ្ណក្នុងស្រុក	ចំនួនទឹកប្រាក់ ១៦២,៤០០,០០០\$០០
៧៣០៨៧ ផលពីការត្រួតពិនិត្យគុណភាពផលិតផល	៤៧,៨០០,០០០\$០០
សរុបទឹកប្រាក់	១,៧៧៩,១០០,០០០\$០០

ប្រការ២ .-

ចំនួនទឹកប្រាក់អតិបរិមា ដែលអនុញ្ញាតទុកនៅក្នុងបេឡាមានកំណត់ត្រឹមចំនួន ២,០០០,០០០\$ (ពីរលានរៀលគត់) ។

ប្រការ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ៤ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានតេឡេកាសជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យ សម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អគ្គាធិការ និងអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ

នាយកដ្ឋានហិរញ្ញវត្ថុនិងគណនេយ្យរបស់ក្រសួងព័ត៌មាន ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរ
ក្រសួងនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃសុក្រ ២០ កើត ខែ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២២


រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងហិរញ្ញវត្ថុ
អគ្គបណ្ឌិតសភាចារ្យ សុខ ព័ន្ធមុនីរ័ត្ន


រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ខៀវ កាញារីទ្ធ

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

42



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ២០១.....សហវ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាសអនុក្រសួង
ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញសម្រាប់ឆ្នាំ២០២២
នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧបនាយករដ្ឋមន្ត្រី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២២១/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៥៣ អនក្រ.បក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិ តាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩០ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីនីតិវិធីនៃការគ្រប់គ្រងរដ្ឋទេយ្យចំណូលសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៩៤០ សហវ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
- យោងតាមតម្រូវការចាំបាច់នៃការងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

ប្រការ១៖ បង្កើតរដ្ឋទេយ្យចំណូលនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីប្រមូលចំណូលឆ្នាំ២០២២ មានដូចខាងក្រោម៖

- ១-អនុគណនី ៧៣០២៣ (ផលពីការបង្កើតសហគ្រាស) ចំនួនទឹកប្រាក់ ២ ០០០ ០០០ ០០០រៀល
- ២-អនុគណនី ៧៣០៤៤ (សេវាសំណង់) ចំនួនទឹកប្រាក់ ១៣ ៥០០ ០០០ ០០០រៀល
- ៣-អនុគណនី ៧៣០៤៨ (ផលពីសេវាផ្សេងៗទៀត) ចំនួនទឹកប្រាក់ ៧ ៦០០ ០០០រៀល

ប្រការ២៖ ចំនួនទឹកប្រាក់អតិបរមានៃអនុញ្ញាតទុកនៅក្នុងបេឡាមានកំណត់ត្រឹមចំនួន ២ ០០០ ០០០រៀល (ពីរលានរៀលគត់)។

ប្រការ៣៖ សេចក្តីសម្រេចទាំងឡាយណា ដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។


ប្រការ៤៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នាយកខុទ្ទកាល័យ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយដ្ឋានរតនាគារជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យ

សម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ
ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ខែ ឧសភា ឆ្នាំ ២០២២ ត្រីមាស ០១ ព.ស. ២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


ជាន សុផាណី

កន្លែងទទួល :

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
Ministry of Industry, Science, Technology & Innovation

លេខ... ០៥៣... ១៥៣៥... ៣១... ២០២២

ថ្ងៃ... ២៩... ០៩... ២០២២ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ០៩... ខែ... ២០២២

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation Religion King

ប្រកាសបង្កើតរោងចក្រ

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- យោងលិខិតលេខលេខ០១២/២០ ស.ហ.ត.ស.ព ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ស្តីពីការវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងខ្សែកាប របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងសំណើសុំប្រកាសបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងខ្សែកាប ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ របស់ក្រុមហ៊ុន ហុង យ៉ាវ ខេប៊ីល & វ៉ាយអ៊ីវ (ខេមបូឌា) ឯ.ក

ស រ ប ច

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ហុង យ៉ាវ ខេប៊ីល & វ៉ាយអ៊ីវ (ខេមបូឌា) ឯ.ក (HONG YAO CABLE & WIRE (CAMBODIA) CO., LTD.) តំណាងដោយលោក HU, QINGHUI សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខEJ2679507 ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងខ្សែកាបដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា វ៉ៃស៍ (ដីឡូតាំងលេខ៤៤ ផ្លូវជាតិលេខ១ ភូមិដើមពោធិ៍ ឃុំកណ្តៀងរាជ ស្រុកស្វាយទាប ខេត្តស្វាយរៀង)។

៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: (៨៥៥)-២៣-២១១១៤១

ឈ្មោះផលិតផល

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

១- អំពូលភ្លើងលំអ

២៧៤០

២- ខ្សែកាប

២៧៣២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកស្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំ ស្តីពីការដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។
ស្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតអំពូលភ្លើងលំអ និងខ្សែកាប ហុង យ៉ាវ ខេបិល & វ៉ាយអ៊ីវ (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបទប្បញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងលិខិតអនុញ្ញាតទាំងឡាយ ជាចំហនៅកន្លែងសមស្របណាមួយដែលងាយមើលឃើញក្នុងរោងចក្ររបស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣-ថ្មី មាត្រា១៤-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណីប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាព នៃរោងចក្រ និងគុណភាពផលិតផលរបស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ ស្របតាមមាត្រា៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមមាត្រា១៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាពឧស្សាហកម្ម តាមជំពូកទី៣ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



- ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។
- ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
- ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណីរោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា ១៥-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
- ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងតាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។
- ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
- ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។
- ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍



ហាន សុភា

បន្ថែម៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- រាជកិច្ច
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តស្វាយរៀង
- មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្វាយរៀង
- អង្គភាពរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្វីហ្គោ វីសស៍
- រដ្ឋបាលស្រុកស្វាយទាប
- រដ្ឋបាលឃុំកណ្តៀងកាយ
- "ដើម្បីជូនជ្រាប"
- ដូចប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation Religion King

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
Ministry of Industry, Science, Technology & Innovation

លេខ: ០៥៤ រដ្ឋបាល ក. ចុះថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២២ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២២

ប្រកាសបង្កើតរោងចក្រ

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- យោងលិខិតលេខ២២៣០/២០ គ.វ.ក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្រាបៀរ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងលិខិតលេខ៣៦៤៩/២១ គ.វ.ក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការប្តូរនាមករណ៍ក្រុមហ៊ុន បន្ថែមដើមទុនចុះបញ្ជី និងតម្កល់លក្ខន្តិកៈថ្មី របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងសំណើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រថ្មី ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រីវើ ឯ.ក

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន វឌ្ឍនៈ ប្រីវើ ឯ.ក (VATTANAC BREWERY CO., LTD) កំណត់ដោយអ្នកឧកញ៉ា **សំ អាន** សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០០០១៨៨៨ (០១) ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៤ បង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងស្ថិតនៅភូមិបោះអង្កាញ សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។



- | ឈ្មោះផលិតផល
ស្រាបៀរ | លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១១០៣ |
|--------------------------------------|---|
| ប្រការ២៖ | ម្ចាស់រោងចក្រ ត្រូវលើកស្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។
ស្លាកឈ្មោះរោងចក្រ៖ "រោងចក្រផលិតស្រាបៀរ ខ្សែន៖ ប្រូរីវី ឯ.ក" |
| ប្រការ៣៖ | ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបទប្បញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។ |
| ប្រការ៤៖ | មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ |
| ប្រការ៥៖ | ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងលិខិតអនុញ្ញាតទាំងឡាយ ជាប់នៅកន្លែងសមស្របណាមួយដែលងាយមើលឃើញក្នុងរោងចក្ររបស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ |
| ប្រការ៦៖ | ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣-ថ្មី មាត្រា១៨-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ |
| ប្រការ៧៖ | ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណីប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាព នៃរោងចក្រ និងគុណភាពផលិតផលរបស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ ស្របតាមមាត្រា៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ |
| ប្រការ៨៖ | ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមមាត្រា១៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ |
| ប្រការ៩៖ | ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាពឧស្សាហកម្ម តាមជំពូកទី៣ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ |



- ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។
- ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
- ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណីរោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
- ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងតាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។
- ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
- ប្រការ១៤៖** ប្រកាសបង្កើតរោងចក្រលេខ០០៩ ឧបស.កខ.ប្រក.០១ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ និងលិខិតលេខ៦៨៣ ឧបស.កខ.លស. ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្តីពីការប្តូរនាមករណ៍ក្រុមហ៊ុន របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវចាត់ទុកជានិរាករណ៍។
- ប្រការ១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះតាមមុខការ រៀងៗខ្លួន។
- ប្រការ១៦៖** ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- បម្រុងចុះ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - រាជកិច្ច
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ
 - រដ្ឋបាលខណ្ឌច្បារអំពៅ
 - រដ្ឋបាលសង្កាត់ព្រែកឯង
 - “ដើម្បីជូនជ្រាប”
 - ដូចប្រការ១៥ “ដើម្បីអនុវត្ត”
 - ឯកសារ-កាលប្បវត្តិ

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍
រដ្ឋលេខាធិការ
មាន សុភា



ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
Ministry of Industry, Science, Technology & Innovation

លេខ: ០៤៥ រ.ប.ក. ២០២២

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation Religion King

ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ ព្រឹក ៨ ព្រលឹក ២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២២

ប្រកាសបង្កើតរោងចក្រ

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- យោងលិខិតលេខ២៧៧/៩៦ គ.វ.ក ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតក្រុមហ៊ុនវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រុមហ៊ុន វីនីតុន គ្រុប ចំកាត់

ស រ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន វីនីតុន គ្រុប ចំកាត់ (VINTON GROUP CO., LTD.) តំណាងដោយលោក YUAN, HANHUI សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E00694207 ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ បង្កើតរោងចក្រផលិតបារី ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់ អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។



ឈ្មោះផលិតផល
បារី

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១២០០

- ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកស្ទាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពី ការដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។
ស្លាកឈ្មោះរោងចក្រ៖ "រោងចក្រផលិតបារីវីនីតុន គ្រប ចំកាត់ "
- ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមបង្ក្រងច្រក-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបទប្បញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។
- ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ ថ្ងៃ យ៉ាងតិច និង ធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
- ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហនៅកន្លែងសមស្របណាមួយដែលងាយមើលឃើញក្នុងរោងចក្ររបស់ ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
- ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣-ថ្មី មាត្រា១៨-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
- ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណីប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាព នៃ រោងចក្រ និងគុណភាពផលិតផលរបស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
- ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមមាត្រា១៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
- ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧-ថ្មី នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបាន ឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការ របស់រោងចក្រ ស្របតាមមាត្រា៤១-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែ ជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា ១៥-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងតាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ៣៦២ ឧស.កឧ.ប្រក.១០ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងលិខិតលេខ៥៦៣៩ ឧបន.កឧ.លស. ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការប្តូរប្រធានក្រុមប្រឹក្សាភិបាល របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- មង្គលជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - រាជកិច្ច
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលាខេត្តកណ្តាល
 - មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល
 - រដ្ឋបាលស្រុកអង្គស្នួល
 - រដ្ឋបាលឃុំដំណាក់អំពិល
 - “ដើម្បីជូនជាប់”
 - ដូចប្រការ១៥ “ដើម្បីអនុវត្ត”
 - ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

រដ្ឋលេខាធិការ



មាន សុភា



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation Religion King

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
Ministry of Industry, Science, Technology & Innovation

លេខ: ០៥៥ រដ្ឋប្បវេណី ក. ចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២

ប្រកាសបង្កើតរោងចក្រ

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- យោងលិខិតលេខ៣៦៤៧/២១ គ.វ.ក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងសំណើសុំប្រកាសបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ របស់ក្រុមហ៊ុន គូឡារ៉ា វ៉ាដើរ

ស រ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន គូឡារ៉ា វ៉ាដើរ (KULARA WATER CO., LTD.) តំណាងដោយលោកស្រី KHOO BEE HWA MARGARET សញ្ជាតិសិង្ហបុរី (ចិន) កាន់លិខិតឆ្លងដែនលេខ E6611279K ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៧ បង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងស្ថិតនៅភូមិស្រយង់ក្នុង ឃុំ ស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។



ឈ្មោះផលិតផល
ទឹកបរិសុទ្ធ

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១១០៤

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកស្ទាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពី ការដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ស្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតទឹកបរិសុទ្ធ គូឡាវ៉ា រំជើរ "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបទប្បញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ ថ្ងៃ យ៉ាងតិច និង ធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហនៅកន្លែងសមស្របណាមួយដែលងាយមើលឃើញក្នុងរោងចក្ររបស់ ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣-ថ្មី មាត្រា១៤-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណីប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាព នៃ រោងចក្រ និងគុណភាពផលិតផលរបស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមមាត្រា១៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងស្មៅភ្នំ ឧស្សាហកម្ម តាមជំពូកទី៣ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



- ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។
- ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
- ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណីរោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា ១៥-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
- ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងតាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។
- ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
- ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រះវិហារ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។
- ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ

បច្ចេកវិទ្យា និងនវានុវត្តន៍

រដ្ឋលេខាធិការ



មាន សុតា

បង្គោល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- រាជកិច្ច
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តព្រះវិហារ
- មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រះវិហារ
- រដ្ឋបាលស្រុកតូលែន
- រដ្ឋបាលឃុំស្រយង់
- ដើម្បីជូនជ្រាប
- ដូចប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation Religion King

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
Ministry of Industry, Science, Technology & Innovation

លេខ: ០២៤/២០២២ ប.ក ថ្ងៃ: ០៩/០១/២០២២ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ ០១ ឆ្នាំ ២០២២

ប្រកាសបង្កើតរោងចក្រ

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- យោងលិខិតលេខ៤០០/២១ ស.ត.ស.ព ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការវិនិយោគបង្កើតរោងចក្រផលិតទ្វារ បង្អួច និងផលិតផលធ្វើពីអាលុយមីញ៉ូម របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងសំណើសុំប្រកាសបង្កើតរោងចក្រផលិតទ្វារ បង្អួច និងផលិតផលធ្វើពីអាលុយមីញ៉ូម ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ របស់ក្រុមហ៊ុន យឹងម៉ល អ៊ិនដាស្ត្រៀល (ខេមបូឌា) ឯ.ក

ស ម្រេ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន យឹងម៉ល អ៊ិនដាស្ត្រៀល (ខេមបូឌា) ឯ.ក (KINGMALL INDUSTRIAL (CAMBODIA) CO., LTD.) តំណាងដោយលោកស្រី CHEN, JIANYING សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ EC1358108 ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ បង្កើតរោងចក្រផលិតទ្វារ បង្អួច និងផលិតផលធ្វើពីអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ដីឡូតាលេខ B-06-01 ភូមិព្នឿង ឃុំបិតត្រាំង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ) ។



ឈ្មោះផលិតផល **លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**
ទ្វារ បង្អួច និងផលិតផលធ្វើពីអាលុយមីញ៉ូម ២៤២០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកស្ទាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ស្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតទ្វារ បង្អួច និងផលិតផលធ្វើពីអាលុយមីញ៉ូម យ៉ឹងម៉ល អ៊ិនដាសស្រៀល (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមបង្គំគ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបទប្បញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងលិខិតអនុញ្ញាតទាំងឡាយ ជាចំហនៅកន្លែងសមស្របណាមួយដែលងាយមើលឃើញក្នុងរោងចក្ររបស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣-ថ្មី មាត្រា១៨-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណីប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាព នៃរោងចក្រ និងគុណភាពផលិតផលរបស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ ស្របតាមមាត្រា៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមមាត្រា១៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាពឧស្សាហកម្ម តាមជំពូកទី៣ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧-ថ្មី នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបាន ឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការ របស់រោងចក្រ ស្របតាមមាត្រា៤១-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែ ជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា ១៥-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងតាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ខេត្តព្រះសីហនុ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ

បច្ចេកវិទ្យា និងនវានុវត្តន៍

រដ្ឋលេខាធិការ



មាន សុភា

- មន្ត្រីទទួលខុសត្រូវ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - រាជកិច្ច
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលាខេត្តព្រះសីហនុ
 - មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រះសីហនុ
 - អង្គការរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
 - រដ្ឋបាលស្រុកព្រៃនប់
 - រដ្ឋបាលឃុំបិតត្រាំង និងឃុំរម
 - “ដើម្បីជូនជ្រាប”
 - ដុចប្រការ១៤ “ដើម្បីអនុវត្ត”
 - ឯកសារ-កាលប្បវត្តិ



ក្រសួងយុត្តិធម៌

លេខ : ០៥៣៧៧.ប.ណ/០១

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



ប្រកាស

ស្តីពី

ការដាក់មន្ត្រីរាជការ

ឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានរបៀបវារៈ



រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានឃើញអនុក្រឹត្យលេខ ១១៦ អនក្រ.តត ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការដាក់មន្ត្រីរាជការស៊ីវិលឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានរបៀបវារៈ
- បានឃើញអនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងយុត្តិធម៌
- បានឃើញប្រកាសលេខ ០៤០ កយ.បក/២០ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងយុត្តិធម៌ស្តីពីការដាក់មន្ត្រីរាជការឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានរបៀបវារៈ
- យោងតាមពាក្យសុំរបស់សាមីខ្លួន

សម្រេច

ប្រការ១ .-

ត្រូវបានអនុញ្ញាតលោក **ឈន ឈុនលាង** អគ្គលេខ ១៨៣២១០០៤៦៤ ឋានន្តរស័ក្តិ ក្រមការ ថ្នាក់លេខ ២ នៃក្របខណ្ឌមន្ត្រីក្រមការ មុខតំណែងជាប្រធានការិយាល័យរដ្ឋបាល នៅលេខាធិការដ្ឋាន នៃអគ្គាធិការដ្ឋានកិច្ចការគុណការ ឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានរបៀបវារៈរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

ប្រការ២ .-

សិទ្ធិទទួលប្រាក់បៀវត្ស ឡើងឋានន្តរស័ក្តិ ឬឡើងថ្នាក់ និងអតីតភាពការងារសម្រាប់សោធននិវត្តន៍ របស់សាមីខ្លួន ត្រូវកាត់ផ្ដាច់ក្នុងរយៈពេលដែលសាមីខ្លួនស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស។

ប្រការ៣ .-

សាមីខ្លួនត្រូវដាក់ពាក្យសុំចូលបម្រើការងាររបស់ខ្លួនវិញ ឲ្យបាន ២ខែ មុនពេលផុតកំណត់នៃរយៈពេល ស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នឹងត្រូវលុបឈ្មោះចេញពីក្របខណ្ឌរបស់ក្រសួង ក្នុងករណីដែលសាមីខ្លួនមិន ចូលបម្រើការងារនៅថ្ងៃបញ្ចប់ភាពទំនេរគ្មានបៀវត្ស។ សាមីខ្លួនអាចចូលបម្រើការងារក្នុងមុខតំណែងរបស់ខ្លួនវិញ បាន ក្នុងករណីដែលកន្លែងនោះនៅទំនេរពុំទាន់មានមន្ត្រីមកជំនួស។

ប្រការ៤ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ ប្រធាននាយកដ្ឋានកិច្ចការ បុគ្គលិក ប្រធានគ្រប់អង្គភាពដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១៥ ខែ កើត ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២២



ឧបនាយករដ្ឋមន្ត្រី

កើត ឡែង

អន្លេងទទួល ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងមុខងារសាធារណៈ
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

លេខ : ១២៦ សស/ប្រ.ក/នី.ក

ប្រកាស

ស្តីពី

បែបបទនៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និម្មិត
ផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសំណង់
- បានឃើញអនុក្រឹត្យលេខ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្មរាជធានី ក្រុង និងទីប្រជុំជន
- បានឃើញអនុក្រឹត្យលេខ៧៦ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៣០ មាត្រា៣៤ មាត្រា៣៨ មាត្រា៥០ មាត្រា៦៦ មាត្រា៧៤ និងមាត្រា៨២ នៃអនុក្រឹត្យ

១/៥២

លេខ៤២ អនក្រ.បក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរបន្ថែមកម្ម រាជធានី ក្រុង និង ទីប្រជុំជន

- បានឃើញអនុក្រឹត្យលេខ២២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិង នីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់
- បានឃើញអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាត សាងសង់
- បានឃើញអនុក្រឹត្យលេខ២២៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិង នីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

ប្រការ១._

ប្រកាសនេះកំណត់អំពីបែបបទនៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើ ផ្នែក ស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់ ក្នុងគោលបំណងដើម្បីអនុវត្តអនុក្រឹត្យលេខ២២៥ អនក្រ.បក ចុះ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់។

ប្រការ២._


ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះ៖

- ១- ការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំ សំណង់ អនុវត្តដោយក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
- ២- ការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំ សំណង់ អនុវត្តដោយអ្នកវិជ្ជាជីវៈឬក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់ សំណង់។


ការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់រុះរើផ្នែកមេកានិក អគ្គិសនី និងទឹក ត្រូវកំណត់ ដោយប្រកាសដោយឡែក។

ប្រការ៣._

វាក្យសព្ទសំខាន់ៗដែលប្រើក្នុងប្រកាសនេះ ត្រូវបានកំណត់និយមន័យដូចខាងក្រោម៖



- ១- **ការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរុះរើ** សំដៅដល់ការត្រួតពិនិត្យ ការវិភាគ ការផ្ទៀងផ្ទាត់ និងការបញ្ជាក់លើប្រតិបត្តិការការងារសាងសង់ឬរុះរើអំពីភាពស្របតាមគម្រោងប្លង់ និងភាពអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត ដើម្បីជាមូលដ្ឋានសម្រាប់អាជ្ញាធរមានសមត្ថកិច្ចផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់សំណង់។
- ២- **ការងារសាងសង់** សំដៅដល់ការងារសាងសង់សំណង់ថ្មី ការងារជួសជុល និងការងារកែប្រែ។
- ៣- **ការងារសាងសង់សំណង់ថ្មី** សំដៅដល់ការងារសាងសង់ដែលចាប់ផ្តើមពីការងារដីឬការងារគ្រឹះ ការងារគ្រឿងផ្គុំ ការងារជញ្ជាំង ការងារដំឡើងរូបរាងដល់ការងារបង្ហើយដើម្បីបង្កើតសំណង់ថ្មីមួយ។
- ៤- **ការងារជួសជុល** សំដៅដល់ការជួសជុលផ្នែកណាមួយនៃសំណង់ឬការជួសជុលទាំងស្រុងដែលមានការខូចខាតដោយប្រការណាមួយ រួមទាំងការផ្លាស់ប្តូរចំណែកចាស់ទ្រុឌទ្រោមដែលអាចបង្កនូវគ្រោះថ្នាក់ជាយថាហេតុ និងការកែលម្អ ការបំបាត់សម្ភារៈបរិក្ខារផ្នែកផ្សេងទៀតនៅខាងក្នុងដោយរក្សាសោភ័ណភាព ទ្រង់ទ្រាយដើម និងមិនប៉ះពាល់ដល់គ្រឿងផ្គុំសំណង់។
- ៥- **ការងារកែប្រែ** សំដៅដល់ការផ្លាស់ប្តូរមុខងារទ្រង់ទ្រាយទាំងស្រុងឬផ្នែកណាមួយនៃសំណង់។
- ៦- **ការងាររុះរើ** សំដៅដល់ការរុះរើដោយផ្នែកដែលជាការងារដោះឬដកចេញនូវចំណែកណាមួយនៃសំណង់ ឬការងាររុះរើទាំងស្រុងដែលជាការដកចេញសំណង់ទាំងមូល ឬការងារវាយកម្ទេចសំណង់ទាំងមូលទាំងនៅលើដី ទាំងនៅក្រោមដី លើកលែងតែគ្រឹះនៃសំណង់ដែលអាចរក្សាទុក។
- ៧- **គម្រោងប្លង់** សំដៅដល់ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្គុំសំណង់ និងសេចក្តីណែនាំបច្ចេកទេសពាក់ព័ន្ធ សម្រាប់ការងារសាងសង់ឬរុះរើ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីមានសមត្ថកិច្ច សម្រាប់បម្រើដល់ការងារសំណង់។
- ៨- **គម្រោងអភិវឌ្ឍន៍អចលនវត្ថុ** សំដៅដល់គម្រោងអភិវឌ្ឍន៍បុរី គម្រោងអភិវឌ្ឍន៍អគារសហកម្មសិទ្ធិ ឬគម្រោងសាងសង់ផ្សេងទៀតក្នុងគោលដៅក្រៅពីលំនៅឋានផ្ទាល់ខ្លួន ដែលមានលិខិតអនុញ្ញាតសាងសង់តែមួយ។
- ៩- **ត្រាវិជ្ជាជីវៈ** សំដៅដល់ត្រាចេញដោយគណៈវិជ្ជាជីវៈពាក់ព័ន្ធជូនដល់អ្នកវិជ្ជាជីវៈសម្រាប់ប្រើប្រាស់ក្នុងការប្រកបវិជ្ជាជីវៈ។
- ១០- **លិខិតបញ្ជាក់អនុលោមភាព** សំដៅដល់លិខិតចេញដោយអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ដើម្បីបញ្ជាក់ថាការងារសាងសង់ឬរុះរើ ស្របតាមគម្រោងប្លង់ និងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត។



- ១១- របាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាព សំដៅដល់របាយការណ៍បច្ចេកទេសទាក់ទងនឹងការត្រួតពិនិត្យ ការវាយតម្លៃគុណភាពការងារសាងសង់ឬរ៉ែសំណង់ស្របតាមលក្ខខណ្ឌនៃបទប្បញ្ញត្តិបច្ចេកទេសសំណង់ បទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀតដែលរៀបចំដោយអ្នកសាងសង់ឬទីប្រឹក្សាគម្រោង។
- ១២- អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ សំដៅដល់ក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អ្នកវិជ្ជាជីវៈឬក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់។
- ១៣- អ្នកសាងសង់ សំដៅដល់អ្នកទទួលម៉ៅការសាងសង់ឬរ៉ែ អ្នកសាងសង់ឬរ៉ែតាមជំនាញឬក្រុមជាងសំណង់។
- ១៤- អាជ្ញាបណ្ណ សំដៅដល់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់។
- ១៥- ឯកសារទម្រង់អេឡិចត្រូនិក សំដៅដល់ឯកសារដែលផ្ទុកនូវព័ត៌មាន ឬទិន្នន័យដែលអាចយកមកដំណើរការដោយកុំព្យូទ័រ ធ្វើការកែប្រែ និងចែករំលែករវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
- ១៦- ឯកសារទម្រង់ឌីជីថល សំដៅដល់ ទី១)ឯកសារដែលមានទម្រង់ជា Portable Document Format(PDF) ឬរូបភាព(JPEG,PNG,...) សម្រាប់ប្រើប្រាស់ជាឯកសារយោងឬភ្ជាប់ដែលបានស្តុកឬផ្ញើចេញពីឯកសាររូបី ឬ ទី២)ឯកសារដែលមានទម្រង់ជា PDFឬរូបភាពដែលប្រើប្រាស់សម្រាប់បោះពុម្ពប្រើប្រាស់ជាផ្លូវការបាន។
- ១៧- ឯកសារបច្ចេកទេស សំដៅដល់គម្រោងប្លង់ស្ថាបត្យកម្ម គម្រោងប្លង់គ្រឿងផ្គុំសំណង់ គម្រោងប្លង់ប្រព័ន្ធមេកានិក អគ្គិសនី ឬទឹក សេចក្តីណែនាំបច្ចេកទេស ប្លង់សម្រង់សំណង់ ប្លង់សម្រង់តាមការសាងសង់ជាក់ស្តែង វិញ្ញាបនបត្រប្រើប្រាស់សំណង់ ឯកសារសិក្សាភូគព្ភសាស្ត្រ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ឯកសារសិក្សាសមិទ្ធិលទ្ធកម្ម សៀវភៅបន្ទុកនៃការងារសាងសង់ របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់សំណង់ លិខិតបញ្ជាក់អនុលោមភាព របាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ របាយការណ៍ស្តីពីការពិសោធន៍ របាយការណ៍ស្តីពីការគណនា និងរបាយការណ៍ស្តីពីការធ្វើកោសល្យវិច័យសំណង់ គម្រោងប្លង់ឬរបាយការណ៍បច្ចេកទេសដទៃទៀត។
- ១៨- ឯកសាររឹង សំដៅដល់ឯកសារដែលមានទម្រង់ជាក្រដាស។



ជំពូកទី២

វិធានរួមនៃការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និរុទ្ធជីវ

ប្រការ៤._

ចំណាត់ថ្នាក់ ប្រភេទ និងទំហំនៃសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរុះរើ ត្រូវបានកំណត់ដូចតទៅ៖

- ១- សំណង់គ្រប់ប្រភេទដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
- ២- សំណង់គ្រប់ប្រភេទដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត។

ប្រការ៥._

ការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់សំណង់ថ្មី ការងារជួសជុល ការងារកែប្រែ ឬការងាររុះរើ អាចធ្វើឡើងតាមការស្ម័គ្រចិត្តចំពោះសំណង់ដូចតទៅ៖

- ១- សំណង់សាសនាសម្រាប់ដាក់ឱ្យប្រើប្រាស់ដោយសាធារណជនដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត។
- ២- សំណង់គ្រប់ប្រភេទដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ។

ចំពោះសំណង់សាសនាសម្រាប់ដាក់ឱ្យប្រើប្រាស់ដោយសាធារណជនដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ពុំមានការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់សំណង់ថ្មី ការងារជួសជុល ការងារកែប្រែ ឬការងាររុះរើដោយក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ទេ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ត្រូវទទួលបន្ទុកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការងារសាងសង់ឬរុះរើនោះ។

ចំពោះសំណង់គ្រប់ប្រភេទដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ពុំមានការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់សំណង់ថ្មី ការងារជួសជុល ការងារកែប្រែ ឬការងាររុះរើ ដោយអ្នកវិជ្ជាជីវៈក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ទេ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវទទួលបន្ទុកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការងារសាងសង់សំណង់ថ្មី ការងារជួសជុល ការងារកែប្រែ ឬការងាររុះរើនោះ។



ប្រការ៦._

ការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់សំណង់ថ្មី ការងារជួសជុល ការងារកែប្រែ និង ការងាររុះរើ ត្រូវអនុវត្តតាមបែបបទដូចមានចែងក្នុងប្រកាសនេះ។

ម្ចាស់សំណង់ត្រូវចុះកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់ជាមួយអ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ដែលមានអាជ្ញាបណ្ណនៅមានសុពលភាព ដើម្បីអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់ ការងារសាងសង់សំណង់ថ្មី ការងារជួសជុល ការងារកែប្រែ ឬការងាររុះរើរបស់ខ្លួន មុននឹងស្នើសុំ វិញ្ញាបនបត្រប្រើប្រាស់សំណង់។

រាល់ការចំណាយសម្រាប់ការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើជាបន្ទុករបស់ម្ចាស់ សំណង់។

ប្រការ៧._

ការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើ ត្រូវអនុវត្តនៅពេលដំណើរការការងារ សាងសង់ឬរុះរើនៅការដ្ឋានសំណង់ផ្ទាល់ ដោយផ្ទៀងផ្ទាត់ការងារសាងសង់ឬរុះរើជាមួយគម្រោងប្លង់ និងដោយផ្អែកលើបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀតដើម្បីធ្វើការវាយតម្លៃ និងសន្និដ្ឋាន។

ប្រការ៨._

ម្ចាស់សំណង់ត្រូវប្រគល់ជូនអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ នូវគម្រោងប្លង់និងឯកសារ បច្ចេកទេសពាក់ព័ន្ធនឹងការងារសាងសង់ឬរុះរើ ទាំងជាឯកសាររឹង ទាំងជាឯកសារទម្រង់ឌីជីថល ទាំង ជាឯកសារទម្រង់អេឡិចត្រូនិក។

ក្នុងករណីម្ចាស់សំណង់ប្រគល់ប្លង់ សេចក្តីណែនាំបច្ចេកទេស និងរបាយការណ៍ស្តីពីការគណនា ជាឯកសារទម្រង់ឌីជីថលនិងឯកសារទម្រង់អេឡិចត្រូនិក ជូនអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ម្ចាស់ សំណង់ត្រូវអនុវត្តដូចតទៅ៖

- ត្រូវការពារប្រឆាំងនឹងការផ្លាស់ប្តូរទិន្នន័យនៃប្លង់ សេចក្តីណែនាំបច្ចេកទេស និងរបាយការណ៍ ស្តីពីការគណនានោះ
- ត្រូវប្រគល់ប្លង់ សេចក្តីណែនាំបច្ចេកទេស និងរបាយការណ៍ស្តីពីការគណនាជាឯកសារទម្រង់ ឌីជីថល និងឯកសារទម្រង់អេឡិចត្រូនិក ដំណាលគ្នាជាមួយនឹងការប្រគល់គម្រោងប្លង់ជា ឯកសាររឹង។



អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់មានសិទ្ធិចម្លងទិន្នន័យនៅក្នុងឯកសារទម្រង់ឌីជីថលនិងឯកសារទម្រង់អេឡិចត្រូនិកដើម្បីប្រើប្រាស់សម្រាប់តែការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំប៉ុណ្ណោះ។

ក្នុងករណីបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀតតម្រូវ ម្ចាស់សំណង់ ត្រូវប្រគល់ឯកសារបច្ចេកទេសផ្សេងទៀតពាក់ព័ន្ធនឹងការងារសាងសង់ឬ៖ វិជ្ជូនអ្នកត្រួតពិនិត្យនិង បញ្ជាក់សំណង់ ទាំងជាឯកសាររឹង ទាំងជាឯកសារទម្រង់ឌីជីថល ទាំងជាឯកសារទម្រង់អេឡិចត្រូនិក។

ក្រោយពីទទួលបានឯកសារបច្ចេកទេសពីម្ចាស់សំណង់ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវ
ចេញលិខិតប្រគល់ទទួលឯកសារដែលមានកាលបរិច្ឆេទនិងហត្ថលេខារបស់ភាគីទាំងពីរ។

គំរូទម្រង់លិខិតប្រគល់ទទួលឯកសារបញ្ជាក់ទោស ជាឧបសម្ព័ន្ធទី១នៃប្រកាសនេះ។

ប្រការ៩._

អ្នកសាងសង់ត្រូវផ្តល់កាលវិភាគការងារសាងសង់ឬរុះរើនិងជូនដំណឹងអំពីការផ្លាស់ប្តូរកាលវិភាគ
នោះដល់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់។ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវរៀបចំកាលវិភាគការងារ
ត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរុះរើរបស់ខ្លួនផ្អែកលើកាលវិភាគការងារសាងសង់ឬរុះរើនោះ។
ក្នុងករណីមានការផ្លាស់ប្តូរកាលវិភាគការងារសាងសង់ឬរុះរើ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវកែ
សម្រួលកាលវិភាគការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរុះរើឡើងវិញ។

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវរៀបចំបញ្ជីត្រួតពិនិត្យការងារជូនអ្នកសាងសង់ដើម្បីធ្វើការត្រួតពិនិត្យនៅមុនពេល ក្នុងពេល និងក្រោយពេលអនុវត្តការងារសាងសង់ឬរុះរើ។

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវផ្តល់មូលវិចារលើរាល់របាយការណ៍ស្តីពីការត្រួតពិនិត្យ
គុណភាពដែលរៀបចំដោយអ្នកសាងសង់។

ក្នុងករណីពិនិត្យឃើញថាការងារសាងសង់ឬរៀបចំស្របតាមគម្រោងប្លង់ឬមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ឬបទប្បញ្ញត្តិជាធរមានណាមួយ អ្នកត្រួតពិនិត្យនឹងបញ្ជាក់សំណង់ត្រូវជូនដំណឹងជាបន្ទាន់ទៅអ្នកសាងសង់និងម្ចាស់សំណង់។ ក្នុងករណីនេះ អ្នកសាងសង់ត្រូវធ្វើការកែតម្រូវជាបន្ទាន់។

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចនិងម្ចាស់សំណង់ជាបន្ទាន់ ក្នុងករណីអ្នកសាងសង់នៅតែបន្តអនុវត្តការងារជ្រុយពីការណែនាំរបស់ខ្លួន។

គំរូទម្រង់លិខិតជូនដំណឹង ជាឧបសម្ព័ន្ធ២នៃប្រកាសនេះ។

④ $\frac{1}{2} \times 2 = 1$

ប្រការ១០._

លិខិតបញ្ជាក់អនុលោមភាពនៃការងារសាងសង់ឬរៀបចំ អាចចេញបានតែក្នុងករណីការងារសាងសង់ឬរៀបចំស្របតាមគម្រោងប្លង់ និងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត។

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ អាចចេញលិខិតបញ្ជាក់អនុលោមភាពនៃការងារសាងសង់ឬរៀបចំ ដើម្បីបានតែម្តងគត់លើកលែងតែមានការតម្រូវដោយអាជ្ញាធរមានសមត្ថកិច្ច។

លិខិតបញ្ជាក់អនុលោមភាពមួយ អាចចេញបានសម្រាប់តែគម្រោងសាងសង់ឬរៀបចំតែមួយប៉ុណ្ណោះ។

ប្រការ១១._

ក្នុងករណីការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំក្នុងគម្រោងតែមួយ ត្រូវបានអនុវត្តដោយអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់តែមួយដែលមានអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់នោះអាចចេញលិខិតបញ្ជាក់អនុលោមភាពតែមួយទាំងផ្នែកគ្រឿងផ្គុំសំណង់ ទាំងផ្នែកស្ថាបត្យកម្មបាន។

ក្នុងករណីការងារសាងសង់ឬរៀបចំក្នុងគម្រោងតែមួយត្រូវបានត្រួតពិនិត្យនិងបញ្ជាក់ដោយអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់តែមួយ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់នោះ ត្រូវចេញរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំនៅតាមដំណាក់កាលនៃការងារ និងធ្វើការបញ្ជាក់អនុលោមភាពនៃការងារសាងសង់ឬរៀបចំនៅក្រោយការងារសាងសង់ឬរៀបចំត្រូវបានបញ្ចប់។

ក្នុងករណីការងារសាងសង់ឬរៀបចំក្នុងគម្រោងតែមួយត្រូវបានត្រួតពិនិត្យនិងបញ្ជាក់ដោយអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្សេងៗគ្នា អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់នីមួយៗ ត្រូវចេញរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំតាមដំណាក់កាលរៀងៗខ្លួននិងធ្វើការបញ្ជាក់អនុលោមភាពនៃការងារសាងសង់ឬរៀបចំតាមដំណាក់កាលនៅលើលិខិតបញ្ជាក់អនុលោមភាពតែមួយទៅតាមការងារដូចមានចែងក្នុងកិច្ចសន្យារៀងៗខ្លួន។

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវប្រគល់ជូនម្ចាស់សំណង់នូវច្បាប់ដើមនៃរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំតាមដំណាក់កាល។

ច្បាប់ដើមនៃលិខិតបញ្ជាក់អនុលោមភាពនៃការងារសាងសង់ឬរៀបចំ ត្រូវតម្កល់ទុកនៅម្ចាស់សំណង់។

គំរូទម្រង់របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំផ្នែកគ្រឿងផ្គុំសំណង់នៅតាមដំណាក់កាល ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

៨/៥២ 

គំរូទម្រង់របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្មនៅតាមដំណាក់កាល ជាឧបសម្ព័ន្ធទី៤នៃប្រកាសនេះ។

គំរូទម្រង់លិខិតបញ្ជាក់អនុលោមភាពនៃការងារសាងសង់ឬរៀបចំផ្នែកគ្រឿងផ្គុំសំណង់តាមដំណាក់កាលរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ច្រើន ជាឧបសម្ព័ន្ធទី៥នៃប្រកាសនេះ។

គំរូទម្រង់លិខិតបញ្ជាក់អនុលោមភាពនៃការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្មតាមដំណាក់កាលរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ច្រើន ជាឧបសម្ព័ន្ធទី៦នៃប្រកាសនេះ។

គំរូទម្រង់លិខិតបញ្ជាក់អនុលោមភាពនៃការងារសាងសង់ឬរៀបចំផ្នែកគ្រឿងផ្គុំសំណង់ឬផ្នែកស្ថាបត្យកម្មរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់តែមួយ ជាឧបសម្ព័ន្ធទី៧នៃប្រកាសនេះ។

គំរូទម្រង់លិខិតបញ្ជាក់អនុលោមភាពនៃការងារសាងសង់ឬរៀបចំផ្នែកគ្រឿងផ្គុំសំណង់និងផ្នែកស្ថាបត្យកម្មរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់កាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅ ជាឧបសម្ព័ន្ធទី៨នៃប្រកាសនេះ។

ប្រការ១២._

ក្នុងករណីអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវបានប្តូរ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ថ្មី ត្រូវប្រើរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្ម លិខិតបញ្ជាក់អនុលោមភាពនៃការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្ម និង/ឬរបាយការណ៍ស្តីពីការត្រួតពិនិត្យតុល្យភាពដែលមានមូលវិចាររបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់មុន ដើម្បីអនុវត្តការងារបន្ត។

ក្នុងករណីអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ឈប់ឬត្រូវបានបញ្ឈប់ពីការងារនៃគម្រោងសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្ម អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់នោះ ត្រូវចេញរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្មនិងលិខិតបញ្ជាក់អនុលោមភាពលើត្រឹមការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្មដែលខ្លួនបានត្រួតពិនិត្យក្នុងរយៈពេលយ៉ាងយូរ១៤ថ្ងៃគិតចាប់ពីថ្ងៃដែលម្ចាស់សំណង់ទទួលបានសេចក្តីជូនដំណឹងអំពីការឈប់ឬគិតចាប់ពីថ្ងៃដែលអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ទទួលបានសេចក្តីជូនដំណឹងអំពីការបញ្ឈប់នោះ។

ក្នុងករណីអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់មិនបានចេញរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្មនិងលិខិតបញ្ជាក់អនុលោមភាពក្នុងរយៈពេលដូចមានកំណត់ក្នុងកថាខណ្ឌខាងលើ ម្ចាស់សំណង់ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

៩/៥២ 

ប្រការ១៣._

របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំ ត្រូវមានហត្ថលេខា តោត្តនាម និងនាម ត្រាវិជ្ជាជីវៈ និងលេខអាជ្ញាបណ្ណរបស់អ្នកវិជ្ជាជីវៈត្រួតពិនិត្យនិងបញ្ជាក់សំណង់ ឬហត្ថលេខា និងតោត្តនាមនិងនាមរបស់អ្នកបច្ចេកទេសនិងនាយកបច្ចេកទេស ត្រា និងលេខអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ត្រួតពិនិត្យនិងបញ្ជាក់សំណង់ឬហត្ថលេខារបស់ប្រធានក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់និង ត្រារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លិខិតបញ្ជាក់អនុលោមភាពនៃការងារសាងសង់ឬរៀបចំ ត្រូវមានហត្ថលេខា តោត្តនាមនិងនាម ត្រាវិជ្ជាជីវៈ និងលេខអាជ្ញាបណ្ណរបស់អ្នកវិជ្ជាជីវៈត្រួតពិនិត្យនិងបញ្ជាក់សំណង់ ឬហត្ថលេខានិងតោត្តនាម និងនាមរបស់នាយកបច្ចេកទេស ត្រា និងលេខអាជ្ញាបណ្ណរបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ឬ ហត្ថលេខារបស់ប្រធានក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់និងត្រារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ១៤._

ម្ចាស់សំណង់ត្រូវប្រគល់ជូនអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ នូវប្លង់សម្រង់តាមការសាងសង់ ជាក់ស្តែងដែលបានចុះហត្ថលេខាដោយអ្នកសាងសង់តាមប្រភេទការងារសាងសង់ឬការងាររៀបចំដោយ ផ្នែកដែលជាកម្មវត្ថុនៃការត្រួតពិនិត្យនិងបញ្ជាក់នោះ។

ក្នុងករណីម្ចាស់សំណង់ចុះកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់ជាមួយអ្នកត្រួត ពិនិត្យនិងបញ្ជាក់សំណង់ច្រើនដើម្បីធ្វើការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំ ម្ចាស់សំណង់ ត្រូវប្រគល់ប្លង់សម្រង់តាមការសាងសង់ជាក់ស្តែងដែលបានចុះហត្ថលេខាដោយអ្នកសាងសង់ ជូនអ្នក ត្រួតពិនិត្យនិងបញ្ជាក់សំណង់នីមួយៗ។


ក្រោយពីទទួលបានប្លង់សម្រង់តាមការសាងសង់ជាក់ស្តែងពីម្ចាស់សំណង់ អ្នកត្រួតពិនិត្យនិង បញ្ជាក់សំណង់ត្រូវចេញលិខិតប្រគល់ទទួលប្លង់សម្រង់តាមការសាងសង់ជាក់ស្តែងដែលមានកាល បរិច្ឆេទនិងហត្ថលេខានៃភាគីទាំងពីរ។

គំរូទម្រង់លិខិតប្រគល់ទទួលប្លង់សម្រង់តាមការសាងសង់ជាក់ស្តែង ជាឧបសម្ព័ន្ធនៃប្រកាស នេះ។

ប្រការ១៥._

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវត្រួតពិនិត្យភាពត្រឹមត្រូវនៃប្លង់សម្រង់តាមការសាងសង់ ជាក់ស្តែងដែលត្រូវដោយអ្នកសាងសង់។

ក្នុងករណីពិនិត្យឃើញថាប្លង់សម្រង់តាមការសាងសង់ជាក់ស្តែងមានភាពត្រឹមត្រូវ អ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ត្រូវចុះហត្ថលេខា តោត្តនាមនិងនាម និងត្រាវិជ្ជាជីវៈរបស់អ្នកវិជ្ជាជីវៈត្រួតពិនិត្យនិង

១០/៥២ 

បញ្ជាក់សំណង់ ឬហត្ថលេខានិងគោត្តនាមនិងនាមរបស់នាយកបច្ចេកទេស និងត្រារបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ឬហត្ថលេខារបស់ប្រធានក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់និងត្រារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាលបរិច្ឆេទនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់ នៅលើគ្រប់សន្លឹកនៃប្លង់សម្រង់តាមការសាងសង់ជាក់ស្តែង។

ក្នុងករណីប្លង់សម្រង់តាមការសាងសង់ជាក់ស្តែង មិនត្រឹមត្រូវឬខុសពីសំណង់ដែលបានសាងសង់រួចឬសំណង់ដែលនៅសល់ពីការរុះរើ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវជូនដំណឹងទៅអ្នកសាងសង់ឱ្យកែតម្រូវ។

ប្រការ១៦._

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវប្រគល់ប្លង់សម្រង់តាមការសាងសង់ជាក់ស្តែងជាឯកសារទម្រង់ Portable Document Format(PDF) និងឯកសាររឹងជូនម្ចាស់សំណង់សម្រាប់បំពេញបែបបទស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់។

ជំពូកទី៣

ការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់សំណង់ថ្មី

ប្រការ១៧._

- អ្នកត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់សំណង់ថ្មី មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖
- ត្រួតពិនិត្យការងារសាងសង់ឱ្យស្របតាមគម្រោងប្លង់ស្ថាបត្យកម្មនិងគម្រោងប្លង់គ្រឿងផ្គុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីមានសមត្ថកិច្ចតាមរយៈលិខិតអនុញ្ញាត
 - ត្រួតពិនិត្យការងារសាងសង់ឱ្យអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិជាធរមានដទៃទៀត
 - ត្រួតពិនិត្យការដ្ឋានសំណង់ឱ្យដំណើរការដោយគោរពតាមលិខិតបទដ្ឋានគតិយុត្តនិងគោលការណ៍ណែនាំពាក់ព័ន្ធ មានជាអាទិ៍ សុវត្ថិភាព បរិស្ថាន អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់នៅការដ្ឋានសំណង់
 - បញ្ជាក់ថាសំណង់ដែលបានសាងសង់មានគុណភាពនិងសុវត្ថិភាពក្នុងការប្រើប្រាស់។

ប្រការ១៨._

អ្នកត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់សំណង់ថ្មី ត្រូវអនុវត្តលើការងារដូចខាងក្រោម៖

១១/៥២ 

- ១- ការងារសាងសង់ផ្នែកនគរបន្ថែម មានជាអាទិ៍ ឆ្លាតម្នាត កម្ពស់សំណង់ សន្ទស្សន៍ប្រើប្រាស់ដី ផលធៀបក្រឡាផ្ទៃបាតសំណង់ធៀបនឹងផ្ទៃដីឡូត៍ ការប្រើប្រាស់លំហសាធារណៈ និងផ្ទៃបែតង ចំណាយយន្តការអគារ។
- ២- ការងារសាងសង់គ្រឿងផ្គុំផ្នែកខាងក្រោម មានជាអាទិ៍ ការងារគ្រឹះ ការងារគម្របសសរគ្រឹះ ការងារជញ្ជាំងទប់ដី ការងារទប់ជញ្ជាំង ការងារឆ្អឹងក្រវ៉ាត់ ការងារសសរត្បឿ គ្រឿងផ្គុំផ្នែកខាងលើ មានជាអាទិ៍ ការងារឆ្អឹង ការងារសសរ ការងារកម្រាលខណ្ឌ ការងារជញ្ជាំងទ្របន្តុក ការងារជណ្តើរ ការងារដំបូល និងការងារពុម្ព មានជាអាទិ៍ ការងាររៀបពុម្ព ការងាររន្ទា ការងារជន្ទុល ការងារដែកពង្រឹង។
- ៣- ការងារសាងសង់ផ្នែកស្ថាបត្យកម្ម មានជាអាទិ៍ ដំបូល ទ្វារ បង្អួច ជណ្តើរ កម្ពស់ ច្រកចេញចូល លំហខ្យល់ចេញចូល ពន្លឺ ចំណាយយន្តក្នុងអគារ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព មុខងារសមាសភាគសំណង់ ភ្លើងសញ្ញាអាកាសចរលើដំបូលអគារ និងឧបករណ៍ការពារនេះ។
- ៤- ការងារសាងសង់ផ្នែកប្រព័ន្ធទឹកកខ្វក់និងប្រព័ន្ធទឹកភ្លៀង មានជាអាទិ៍ បណ្តាញលូបង្ហូរទឹកកខ្វក់ បណ្តាញលូបង្ហូរទឹកភ្លៀង អាងសិបទិច អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ទឹកភ្លៀង អាងស្តុកទឹកភ្លៀង អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ។
- ៥- ការងារសាងសង់ផ្នែកសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់។


ជំពូកទី៤

ការត្រួតពិនិត្យនិងបញ្ជាក់ការងារជួសជុល

ប្រការ១៩._

អ្នកត្រួតពិនិត្យនិងបញ្ជាក់ការងារជួសជុល មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

- ត្រួតពិនិត្យការងារជួសជុលឱ្យស្របតាមគម្រោងប្លង់សម្រាប់ការងារជួសជុលដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីមានសមត្ថកិច្ចតាមរយៈលិខិតអនុញ្ញាត
- ត្រួតពិនិត្យការងារជួសជុលឱ្យអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិជាធរមានដទៃទៀត
- ត្រួតពិនិត្យការដ្ឋានសំណង់ឱ្យដំណើរការដោយគោរពតាមលិខិតបទដ្ឋានគតិយុត្តនិងគោលការណ៍ណែនាំពាក់ព័ន្ធ មានជាអាទិ៍ សុវត្ថិភាព បរិស្ថាន អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់នៅការដ្ឋានសំណង់

១២/៥២ 

- បញ្ជាក់ថាសំណង់ដែលបានជួសជុលមានគុណភាពនិងសុវត្ថិភាព ស្របតាមទំហំ ប្រភេទ និងមុខងារប្រើប្រាស់នៃសំណង់។

ប្រការ២០._

អ្នកត្រួតពិនិត្យនិងបញ្ជាក់ការងារជួសជុល ត្រូវអនុវត្តលើការងារដូចខាងក្រោម៖

- ១- ការងារជួសជុលផ្នែកគ្រឿងផ្គុំសំណង់ មានជាអាទិ៍ គ្រឿងផ្គុំផ្នែកខាងក្រោម គ្រឿងផ្គុំផ្នែកខាងលើ និងពុម្ព។
- ២- ការងារជួសជុលផ្នែកប្រព័ន្ធទឹកកខ្វក់និងប្រព័ន្ធទឹកភ្លៀង មានជាអាទិ៍ បណ្តាញលូបង្ហូរទឹកកខ្វក់ បណ្តាញលូបង្ហូរទឹកភ្លៀង អាងសិបទិច អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ទឹកភ្លៀង អាងស្តុកទឹកភ្លៀង អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ។
- ៣- ការងារជួសជុលផ្នែកស្ថាបត្យកម្ម មានជាអាទិ៍ ដំបូល ទ្វារ បង្អួច ជណ្តើរ កម្ពស់ ច្រកចេញចូល លំហខ្យល់ចេញចូល ពន្លឺ ចំណតយានយន្តក្នុងអគារ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្គុលក្នុងរោងចក្រសម្រាប់ជនមានពិការភាព មុខងារសមាសភាគសំណង់ ភ្លើងសញ្ញាអាកាសចរលើដំបូលអគារ ឧបករណ៍ការពាររន្ទះ។
- ៤- ការងារជួសជុលផ្នែកសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់។

ជំពូកទី៥

ការត្រួតពិនិត្យនិងបញ្ជាក់ការងារកែប្រែ

ប្រការ២១._

អ្នកត្រួតពិនិត្យនិងបញ្ជាក់ការងារកែប្រែ មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

- ត្រួតពិនិត្យការងារកែប្រែឱ្យស្របតាមគម្រោងប្លង់សម្រាប់ការងារកែប្រែដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីមានសមត្ថកិច្ចតាមរយៈលិខិតអនុញ្ញាត
- ត្រួតពិនិត្យការងារកែប្រែឱ្យអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិជាធរមានដទៃទៀត
- ត្រួតពិនិត្យការដ្ឋានសំណង់ឱ្យដំណើរការដោយគោរពតាមលិខិតបទដ្ឋានគតិយុត្តនិងគោលការណ៍ណែនាំពាក់ព័ន្ធ មានជាអាទិ៍ សុវត្ថិភាព បរិស្ថាន អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់នៅការដ្ឋានសំណង់
- បញ្ជាក់ថាសំណង់ដែលបានកែប្រែមានគុណភាពនិងសុវត្ថិភាព ស្របតាមទំហំ ប្រភេទ និងមុខងារប្រើប្រាស់នៃសំណង់។

១៣/៥២ 

ប្រការ២២._

អ្នកត្រួតពិនិត្យនិងបញ្ជាក់ការងារជួសជុល ត្រូវអនុវត្តលើការងារដូចខាងក្រោម៖

- ១- ការងារកែប្រែផ្នែកគ្របដណ្តប់នីយកម្ម មានជាអាទិ៍ ធ្លាក់ម្តាត កម្ពស់សំណង់ សន្ទស្សន៍ប្រើប្រាស់ដី ផលធៀបក្រឡាផ្ទៃបាតសំណង់ធៀបនឹងផ្ទៃដីទ្វារ ការប្រើប្រាស់លំហសាធារណៈនិងផ្ទៃបែតង ចំណតយានយន្តក្រៅអគារ។
- ២- ការងារកែប្រែផ្នែកគ្រឿងផ្គុំសំណង់ មានជាអាទិ៍ គ្រឿងផ្គុំផ្នែកខាងក្រោម គ្រឿងផ្គុំផ្នែកខាងលើ និងពុម្ព។
- ៣- ការងារកែប្រែផ្នែកប្រព័ន្ធទឹកកខ្វក់និងប្រព័ន្ធទឹកភ្លៀង មានជាអាទិ៍ បណ្តាញលូបង្ហូរទឹកកខ្វក់ បណ្តាញលូបង្ហូរទឹកភ្លៀង អាងសិបទិច អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ទឹកភ្លៀង អាងស្តុកទឹកភ្លៀង អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ។
- ៤- ការងារកែប្រែផ្នែកស្ថាបត្យកម្ម មានជាអាទិ៍ ដំបូល ទ្វារ បង្អួច ជណ្តើរ កម្ពស់ ច្រកចេញចូល លំហខ្យល់ចេញចូល ពន្លឺ ចំណតយានយន្តក្នុងអគារ ហេដ្ឋារចនាសម្ព័ន្ធបរិវេណបង្គុលកូណៈ ងាយស្រួលសម្រាប់ជនមានពិការភាព មុខងារសមាសភាគសំណង់ ភ្លើងសញ្ញាអាកាសចរ លើដំបូលអគារ ឧបករណ៍ការពាររន្ទះ។
- ៥- ការងារកែប្រែផ្នែកសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់។

ជំពូកទី៦

ការងារត្រួតពិនិត្យនិងបញ្ជាក់ការងាររុះរើ

ផ្នែកទី១

ការងារត្រួតពិនិត្យនិងបញ្ជាក់ការងាររុះរើទាំងស្រុង

ប្រការ២៣._

អ្នកត្រួតពិនិត្យនិងបញ្ជាក់ការងាររុះរើទាំងស្រុង មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

- ត្រួតពិនិត្យការងាររុះរើឱ្យស្របតាមគម្រោងប្លង់សម្រាប់ការងាររុះរើដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីមានសមត្ថកិច្ចតាមរយៈលិខិតអនុញ្ញាត
- ត្រួតពិនិត្យការងាររុះរើឱ្យអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស និងបទប្បញ្ញត្តិជាធរមានផ្សេងទៀត

១៤/៥២ 

- ត្រួតពិនិត្យការដ្ឋានសំណង់ឱ្យដំណើរការដោយគោរពតាមលិខិតបទដ្ឋានគតិយុត្តនិងគោលការណ៍ណែនាំពាក់ព័ន្ធ មានជាអាទិ៍ សុវត្ថិភាព បរិស្ថាន អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់នៅការដ្ឋានសំណង់។

ប្រការ២៤._

អ្នកត្រួតពិនិត្យនិងបញ្ជាក់ការងាររុះរើទាំងស្រុង ត្រូវអនុវត្តលើការងារដូចខាងក្រោម៖

- ១- ការងាររុះរើផ្នែកសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់។
- ២- ការងាររុះរើផ្នែកគ្រឿងផ្គុំសំណង់ មានដូចជា គ្រឿងផ្គុំផ្នែកខាងលើនិងគ្រឿងផ្គុំផ្នែកខាងក្រោម។

ផ្នែកទី២

ការងារត្រួតពិនិត្យនិងបញ្ជាក់ការងាររុះរើដោយផ្នែក

ប្រការ២៥._

អ្នកត្រួតពិនិត្យនិងបញ្ជាក់ការងាររុះរើដោយផ្នែក មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

- ត្រួតពិនិត្យការងាររុះរើឱ្យស្របតាមគម្រោងប្លង់សម្រាប់ការងាររុះរើដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីមានសមត្ថកិច្ចតាមរយៈលិខិតអនុញ្ញាត
- ត្រួតពិនិត្យការងាររុះរើឱ្យអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស និងបទប្បញ្ញត្តិជាធរមានដទៃទៀត
- ត្រួតពិនិត្យការដ្ឋានសំណង់ឱ្យដំណើរការដោយគោរពតាមលិខិតបទដ្ឋានគតិយុត្តនិងគោលការណ៍ណែនាំពាក់ព័ន្ធ មានជាអាទិ៍ សុវត្ថិភាព បរិស្ថាន អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់នៅការដ្ឋានសំណង់
- បញ្ជាក់ថាសមាសភាគនៃសំណង់ដែលនៅសល់មានគុណភាពនិងសុវត្ថិភាពអាចប្រើប្រាស់បានក្នុងមុខងារដដែលឬមុខងារថ្មី។

ប្រការ២៦._

អ្នកត្រួតពិនិត្យនិងបញ្ជាក់ការងាររុះរើដោយផ្នែក ត្រូវអនុវត្តលើការងារដូចខាងក្រោម៖

- ១- ការងាររុះរើផ្នែកសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់។
- ២- ការងាររុះរើផ្នែកស្ថាបត្យកម្ម។
- ៣- ការងាររុះរើផ្នែកគ្រឿងផ្គុំសំណង់ មានដូចជា គ្រឿងផ្គុំផ្នែកខាងក្រោម គ្រឿងផ្គុំផ្នែកខាងលើនិងការងារពុម្ព។

១៥/៥២ 

ជំពូកទី៧

ការត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងអភិវឌ្ឍន៍អនុលោមតាម

ប្រការ២៧._

ក្នុងករណីគម្រោងអភិវឌ្ឍន៍បុរី ពុំចែកជាច្រើនដំណាក់កាលនៃការអនុវត្តគម្រោង លិខិតបញ្ជាក់អនុលោមភាពមួយ ត្រូវចេញសម្រាប់សំណង់នៃគម្រោងទាំងមូល ក្នុងលក្ខខណ្ឌដូចខាងក្រោម៖

- សំណង់ទាំងអស់នៃគម្រោងត្រូវបានសាងសង់រួចស្របតាមគម្រោងប្លង់ និងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត
- ការងារសាងសង់បរិក្ខារសាធារណៈជាមូលដ្ឋាននៅក្នុងគម្រោង ត្រូវបានបញ្ចប់រួចរាល់ ដូចមានកំណត់នៅក្នុងលិខិតអនុញ្ញាតអភិវឌ្ឍន៍ ស្របតាមគម្រោងប្លង់ និងអនុលោមតាមបទប្បញ្ញត្តិជាធរមាន មានជាអាទិ៍ ចំណត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ប្រព័ន្ធលូ ផ្លូវ លំហសាធារណៈនិងផ្ទៃបែតង ប្រព័ន្ធបំភ្លឺសាធារណៈ។

ប្រការ២៨._

ក្នុងករណីគម្រោងអភិវឌ្ឍន៍បុរី មានចែកជាច្រើនដំណាក់កាលនៃការអនុវត្តគម្រោង ដូចមានកំណត់នៅក្នុងលិខិតអនុញ្ញាតអភិវឌ្ឍន៍ លិខិតបញ្ជាក់អនុលោមភាពមួយ ត្រូវចេញសម្រាប់សំណង់ថ្មីទាំងអស់នៃដំណាក់កាលនៃការអនុវត្តគម្រោង ក្នុងលក្ខខណ្ឌដូចខាងក្រោម៖

- សំណង់ទាំងនោះ ត្រូវបានសាងសង់រួចស្របតាមគម្រោងប្លង់ និងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត
- ការងារសាងសង់បរិក្ខារសាធារណៈជាមូលដ្ឋានត្រូវបានសាងសង់រួចរាល់សម្រាប់ដំណាក់កាលនៃការអនុវត្តគម្រោងដែលជាកម្រិតនៃលិខិតបញ្ជាក់អនុលោមភាព ដូចមានកំណត់នៅក្នុងលិខិតអនុញ្ញាតអភិវឌ្ឍន៍ ស្របតាមគម្រោងប្លង់ និងអនុលោមតាមបទប្បញ្ញត្តិជាធរមាន មានជាអាទិ៍ ចំណត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ប្រព័ន្ធលូ ផ្លូវ លំហសាធារណៈនិងផ្ទៃបែតង ប្រព័ន្ធបំភ្លឺសាធារណៈ
- ការងារសាងសង់បរិក្ខារសាធារណៈជាមូលដ្ឋាននៅក្នុងដំណាក់កាលផ្សេងទៀត ត្រូវបានអនុវត្តត្រឹមត្រូវតាមការកំណត់នៅក្នុងលិខិតអនុញ្ញាតអភិវឌ្ឍន៍ ស្របតាមគម្រោងប្លង់ និងអនុលោមតាមបទប្បញ្ញត្តិជាធរមាន មានជាអាទិ៍ ប្រព័ន្ធលូ ផ្លូវ លំហសាធារណៈនិងផ្ទៃបែតង។

ប្រការ២៩._

លិខិតបញ្ជាក់អនុលោមភាពនៃការងារសាងសង់សំណង់ថ្មីដែលជាផ្នែកនៃអគារសហកម្មសិទ្ធិអាចចេញក្នុងលក្ខខណ្ឌដូចខាងក្រោម៖


១៦/៥២ 

- គ្រឿងផ្គុំទាំងមូលនៃសំណង់និងជញ្ជាំងខណ្ឌចំណែកឯកជន ត្រូវបានសាងសង់រួច ស្របតាម គម្រោងប្លង់និងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត
- ផ្នែកនៃសំណង់ដែលជាកម្មវត្ថុនៃពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ត្រូវបានសាងសង់ រួចស្របតាមគម្រោងប្លង់ និងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជា ធរមានដទៃទៀត
- ការងារសាងសង់បរិក្ខារសាធារណៈជាមូលដ្ឋាននៅក្នុងផ្នែកនៃសំណង់ដែលជាកម្មវត្ថុនៃ ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ត្រូវបានបញ្ចប់រួចរាល់ស្របតាមគម្រោងប្លង់ និងអនុលោមតាមបទប្បញ្ញត្តិជាធរមាន មានជាអាទិ៍ ចំណាត់ ជណ្តើរ ជណ្តើរយន្ត ប្រព័ន្ធ អគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ប្រព័ន្ធលូ ផ្លូវ លំហសាធារណៈ និងផ្ទៃបែកបង ប្រព័ន្ធបំភ្លឺសាធារណៈ។

ប្រការ៣០._

ក្នុងករណីគម្រោងអភិវឌ្ឍន៍អចលនវត្ថុមានសំណង់ច្រើន និងមានលិខិតអនុញ្ញាតសាងសង់តែ មួយ លិខិតបញ្ជាក់អនុលោមភាពអាចចេញសម្រាប់សំណង់ថ្មីនីមួយៗនៅក្នុងគម្រោង ក្នុងលក្ខខណ្ឌ ដូចខាងក្រោម៖

- សំណង់ថ្មីនីមួយៗនៅក្នុងគម្រោងនោះ ត្រូវបានសាងសង់រួចស្របតាមគម្រោងប្លង់ និង អនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត
- ការងារសាងសង់បរិក្ខារសាធារណៈជាមូលដ្ឋានត្រូវបានសាងសង់រួចរាល់សម្រាប់ដំណាក់ កាលនៃគម្រោងអភិវឌ្ឍន៍អចលនវត្ថុនោះ ដូចមានកំណត់នៅក្នុងលិខិតអនុញ្ញាតអភិវឌ្ឍដី មានជាអាទិ៍ ចំណាត់ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ប្រព័ន្ធលូ ផ្លូវ លំហសាធារណៈនិងផ្ទៃបែកបង ប្រព័ន្ធបំភ្លឺសាធារណៈ ស្របតាមគម្រោងប្លង់ និងអនុលោមតាមបទប្បញ្ញត្តិជាធរមាន
- ការងារសាងសង់បរិក្ខារសាធារណៈជាមូលដ្ឋាននៅក្នុងដំណាក់កាលផ្សេងទៀត ត្រូវបាន អនុវត្តត្រឹមត្រូវតាមការកំណត់នៅក្នុងលិខិតអនុញ្ញាតអភិវឌ្ឍដី ស្របតាមគម្រោងប្លង់ និង អនុលោមតាមបទប្បញ្ញត្តិជាធរមាន មានជាអាទិ៍ ប្រព័ន្ធលូ ផ្លូវ លំហសាធារណៈនិងផ្ទៃបែកបង។

១៧/៥២ 

ជំពូកទី៨

កិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់

ប្រការ៣១._

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវចុះកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់ ជាមួយម្ចាស់សំណង់ទៅតាមប្រភេទនិងកម្រិតនៃអាជ្ញាបណ្ណ។

កិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងត្រូវមាន ចែងខាងក្រោមនេះ៖

- កាលបរិច្ឆេទបង្កើតកិច្ចសន្យា
- អត្តសញ្ញាណរបស់ភាគីនៃកិច្ចសន្យា
- ទីតាំង ទំហំ និងប្រភេទការងារ
- តម្លៃនៃកិច្ចសន្យា កាលបរិច្ឆេទ និងរបៀបនៃការទូទាត់
- ការអះអាងអំពីការអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការណែនាំរបស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈឬប្រកបអាជីវកម្មត្រួតពិនិត្យ និងបញ្ជាក់សំណង់
- ការអះអាងអំពីអនុលោមភាពនៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរ៉ែតាមបទ ប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត
- ការផ្តល់ឯកសារបច្ចេកទេសសម្រាប់ការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរ៉ែតាម ទំហំនិងប្រភេទនៃការងារ
- ការធានាការអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យា
- លក្ខខណ្ឌនៃការកែប្រែនិងវិលមកកិច្ចសន្យា
- ការធានារ៉ាប់រងវិជ្ជាជីវៈនិងការទទួលខុសត្រូវក្នុងការសងការខូចខាតដែលបង្កឡើងដោយសារ វិការៈនៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរ៉ែ
- លក្ខខណ្ឌពាក់ព័ន្ធនឹងករណីប្រធានសក្តិ
- ការដោះស្រាយវិវាទពាក់ព័ន្ធនឹងកិច្ចសន្យា។

គំរូទម្រង់នៃកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់ ជាឧបសម្ព័ន្ធទី១នៃប្រកាស នេះ។

ប្រការ៣២._

កម្រៃសេវានិងកាលបរិច្ឆេទនៃការទូទាត់សម្រាប់កិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់ សំណង់ ត្រូវធ្វើតាមការព្រមព្រៀងរវាងអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់និងម្ចាស់សំណង់។

១៨/៥២ 

ក្នុងករណីគ្មានការព្រមព្រៀងរវាងអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់និងម្ចាស់សំណង់ កម្រៃសេវា និងកាលបរិច្ឆេទនៃការទូទាត់សម្រាប់កិច្ចសន្យាត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរ៉ែ ត្រូវអនុវត្ត ដូចខាងក្រោម៖

- ទូទាត់យ៉ាងតិច១០(ដប់)ភាគរយនៃតម្លៃកិច្ចសន្យានៅពេលចុះកិច្ចសន្យា
- ទូទាត់ជាដំណាក់កាលក្នុងរយៈពេលមិនតិចជាង៣០(សាមសិប)ថ្ងៃនិងមិនលើសពី៩០(កៅសិប) ថ្ងៃម្តង
- ទូទាត់បង្រួប១០(ដប់)ភាគរយនៃតម្លៃកិច្ចសន្យានៅពេលប្រគល់ទទួលរបាយការណ៍ស្តីពីការ ត្រួតពិនិត្យនិងបញ្ជាក់សំណង់និងលិខិតបញ្ជាក់អនុលោមភាព។

ក្នុងករណីគ្មានការព្រមព្រៀងជាមុនរវាងអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់និងម្ចាស់សំណង់ ម្ចាស់សំណង់ត្រូវទូទាត់កម្រៃសេវាបន្ថែមស្មើនឹងតម្លៃដែលត្រូវទូទាត់ជាដំណាក់កាលក្នុងកិច្ចសន្យា ជូន អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ក្នុងករណីការងារសាងសង់ឬរ៉ែអនុវត្តយឺតយ៉ាវលើសពីរយៈពេល ដែលបានកំណត់នៅក្នុងកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់ ។

ជំពូកទី៩

បទប្បញ្ញត្តិបច្ចេកទេសសំណង់

ប្រការ៣៣._

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជា ធរមានដទៃទៀតនៅក្នុងការអនុវត្តការងាររបស់ខ្លួន។

ប្រការ៣៤._

ក្នុងករណីពុំមានបទប្បញ្ញត្តិបច្ចេកទេសសំណង់សម្រាប់ការងារសំណង់ណាមួយ អ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ត្រូវអនុវត្តបទដ្ឋានបច្ចេកទេសសំណង់ណាមួយ ដែលមានការទទួលស្គាល់កម្រិត អន្តរជាតិឬកម្រិតតំបន់ តាមការជ្រើសរើសរបស់អ្នកសិក្សាគម្រោងឬអ្នកសាងសង់ ឬមន្ទីរពិសោធន៍ សំណង់ និងត្រូវត្រួតពិនិត្យនិងបញ្ជាក់លើផ្នែកដែលពាក់ព័ន្ធនឹងផ្នែកសុវត្ថិភាពសំណង់តែប៉ុណ្ណោះ។ ក្នុង ករណីនេះ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវអះអាងអំពីចំណេះដឹងរបស់ខ្លួនក្នុងការអនុវត្តបទដ្ឋាន នោះនៅក្នុងរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់សំណង់។

ការអនុវត្តបទដ្ឋានបច្ចេកទេសសំណង់ដូចមានចែងក្នុងកថាខណ្ឌខាងលើ ត្រូវស្របតាមលក្ខខណ្ឌ សេដ្ឋកិច្ច សង្គម ភូមិសាស្ត្រ អាកាសធាតុ បរិស្ថាន បច្ចេកវិទ្យា និងវិទ្យាសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។

១៩/៥២ 

ជំពូកទី១០

ការប្តឹងតវ៉ា

ប្រការ៣៥._

ម្ចាស់សំណង់ ឬអ្នកសាងសង់ដែលរងការខូចខាតឬមានការបាត់បង់ស្តែងថានឹងរងការខូចខាតដោយសារការអនុវត្តសិទ្ធិឬកាតព្វកិច្ចរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ អាចធ្វើសំណើទៅគណៈកម្មការដោះស្រាយវិវាទសំណង់ថ្នាក់ជាតិដើម្បីធ្វើការសម្រុះសម្រួល មុននឹងប្តឹងទៅតុលាការតាមនីតិវិធីជាធរមាន។

ជំពូកទី១១

អវសានប្បញ្ញត្តិ

ប្រការ៣៦._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣៧._

នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន ប្រធានអង្គភាពចំណុះក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១៦ កើត ខែ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២១

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់



ជ័រ សុផារ៉ា

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- “ដើម្បីជូនជ្រាប”
- សាលារាជធានី ខេត្ត
- ដូចប្រការ៣៧ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ឧបសម្ព័ន្ធទី១នៃប្រកាសលេខ ១២៩.ស.រកត/ច.ច.ច. ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២១ ស្តីពីបែបបទ
នៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឈ្មោះនិង/ឬរូបសញ្ញា

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់

ថ្ងៃ ខែ ឆ្នាំ ស.ក ព.ស.២៥..
..... ថ្ងៃទី ខែ ឆ្នាំ២០

លិខិតប្រគល់-ទទួលឯកសារបច្ចេកទេស

យោងពាក្យស្នើសុំ/កិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើ

.....

ចុះថ្ងៃទី ខែ ឆ្នាំ

- | | |
|---|---|
| ☐ គម្រោងប្លង់ស្ថាបត្យកម្ម | ☐ សៀវភៅបន្ទុកនៃការងារសាងសង់ |
| ☐ គម្រោងប្លង់គ្រឿងផ្គុំសំណង់ | ☐ របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់សំណង់ |
| ☐ គម្រោងប្លង់ប្រព័ន្ធមេកានិក អគ្គិសនី ឬទឹក | ☐ លិខិតបញ្ជាក់អនុលោមភាព |
| ☐ សេចក្តីណែនាំបច្ចេកទេស | ☐ របាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ |
| ☐ ប្លង់សម្រង់សំណង់ | ☐ របាយការណ៍ស្តីពីការពិសោធន៍ |
| ☐ ប្លង់សម្រង់តាមការសាងសង់ជាក់ស្តែង | ☐ របាយការណ៍ស្តីពីការគណនា |
| ☐ វិញ្ញាបនបត្រប្រើប្រាស់សំណង់ | ☐ របាយការណ៍ស្តីពីការធ្វើកោសល្យវិច័យសំណង់ |
| ☐ ឯកសារសិក្សាភូគព្ភសាស្ត្រ | ☐ គម្រោងប្លង់ឬរបាយការណ៍បច្ចេកទេសដទៃទៀត។ |
| ☐ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម | ☐ ឯកសារពាក់ព័ន្ធផ្សេងៗ |
| ☐ ឯកសារសិក្សាសមិទ្ធិលទ្ធកម្ម | |

ហត្ថលេខាអ្នកប្រគល់

ហត្ថលេខាអ្នកទទួល

ឈ្មោះ ៖

លេខទូរសព្ទ ៖

ឈ្មោះ ៖

លេខទូរសព្ទ ៖



(Signature)

២១/៥២

ឧបសម្ព័ន្ធទី២នៃប្រកាសលេខ១២១នៃក្រឹត្យទី...៣០...ខែ...ឆ្នាំ២០២១ ស្តីពីបែបបទ
នៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឈ្មោះនិង/ឬរូបសញ្ញា

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់

សូមជម្រាបជូន

លោក..... លោកស្រី/.....

កម្មវត្ថុ ៖ សំណើសុំកែតម្រូវ.....

យោង ៖ -ប្រកាសលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ២០២១ ស្តីពី
បែបបទនៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែក
គ្រឿងផ្គុំសំណង់
-គម្រោងប្លង់.....
-ពាក្យស្នើសុំឬកិច្ចសន្យាត្រួតពិនិត្យនិងបញ្ជាក់.....
ចុះថ្ងៃទី..... ខែ..... ឆ្នាំ.....

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោក/លោកស្រីជ្រាបថាការងារ
..... មានភាពមិនស្របតាម
គម្រោងប្លង់និង/ឬមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត
ដូចខាងក្រោម៖

១. មិនស្របឬមិនអនុលោមតាម
.....
២. មិនស្របឬមិនអនុលោមតាម
.....

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក/លោកស្រីចាត់ចែងកែតម្រូវឱ្យស្របតាមគម្រោង
ប្លង់និង/ឬអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត។
សូមលោក/លោកស្រី ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។

ថ្ងៃ ខែ ឆ្នាំ ស័ក ព.ស.២៥..
ធ្វើនៅ ថ្ងៃទី ខែ ឆ្នាំ២០.....

ហត្ថលេខា គោត្តនាមនិងនាម និងត្រាវិជ្ជាជីវៈរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ឬ
ហត្ថលេខា គោត្តនាមនិងនាមនាយកបច្ចេកទេស និងត្រារបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ឬ
ហត្ថលេខា គោត្តនាមនិងនាមប្រធានក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រារបស់ក្រសួង
រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

២២/៥២





ឧបសម្ព័ន្ធទី៣នៃប្រកាសលេខ១២៧នៃក.ប.ក/ស.ក ចុះថ្ងៃទី ..៣០... ខែ ..៥... ឆ្នាំ២០២១ ស្តីពីបែបបទ
នៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឈ្មោះនិង/ឬរូបសញ្ញា

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់

លេខអាជ្ញាបណ្ណ

របាយការណ៍

ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរុះរើផ្នែកគ្រឿងផ្គុំសំណង់

ជំនាក់កាលៈ.....

១- ព័ត៌មានទូទៅ

ក. ម្ចាស់សំណង់ តំណាងដោយ

កាន់អត្តសញ្ញាណបណ្ណលិខិតឆ្លងដែនលេខ ទីលំនៅបច្ចុប្បន្ន

ផ្ទះ/អគារលេខ ផ្លូវ ភូមិ ឃុំ/សង្កាត់

ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត

ខ. អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ តំណាង

ដោយ មានអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់

ផ្នែក កម្រិត លេខ ចុះថ្ងៃទី

ខែ ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះ/អគារលេខ ជាន់ទី

ផ្លូវ ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ

គ. អ្នកសាងសង់.....

តំណាងដោយ មានអាជ្ញាបណ្ណ

..... កម្រិត លេខ ចុះថ្ងៃទី ខែ

ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះ/អគារលេខ ជាន់ទី ផ្លូវ

ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ

ឃ. គម្រោងប្លង់

- គម្រោងសាងសង់

.....



(Handwritten signature)

- មានទីតាំងស្ថិតនៅជីឡូត៍ ផ្លូវ ភូមិ ឃុំ/សង្កាត់
ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត
- សិក្សាដោយ
 - មុខងារប្រើប្រាស់សំណង់
 - ប្រភេទការងារ
 - លិខិតអនុញ្ញាតសាងសង់លេខ ចុះថ្ងៃទី ខែ ឆ្នាំ
 - លិខិតអនុញ្ញាតបើកការដ្ឋានសំណង់លេខ ចុះថ្ងៃទី ខែ ឆ្នាំ

២- ការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់សំណង់ដ្ឋានគ្រឿងផ្ទុកសំណង់

ក. ការងារសាងសង់គ្រឿងផ្ទុកខាងក្រោម៖

- ការងារគ្រឹះ :
.....
.....
- ការងារគម្របសសរគ្រឹះ :
.....
.....
- ការងារជញ្ជាំងទប់ដី
.....
.....
- ការងារទប់ជញ្ជាំង
.....
.....
- ការងារធ្វើមក្រវ៉ាត់
.....




២៤/៥២ *[Signature]*

- ការងារសសរតៀ
.....
.....
-
.....
.....

ខ. គ្រឿងផ្គុំផ្នែកខាងលើ៖

- ការងារផ្ទឹម
.....
.....
- ការងារសសរ
.....
.....
- ការងារកម្រាលខណ្ឌ
.....
.....
- ការងារជញ្ជាំងទ្របន្ទុក
.....
.....
- ការងារជណ្តើរ
.....
.....




២៥/៥២ 

-
-
-
- ការងារដំបូល
-
-
-
-
-
-

គ. ការងារពុម្ព៖

- ការងាររៀបចំពុម្ព
-
-
- ការងាររន្ទា
-
-
- ការងារជំនួស
-
-
- ការងារដេកតម្រឹង.....
-
-



២៦/៥២ 

-
.....
.....

ឃ. ការងារសាងសង់ផ្នែកសម្ភារៈសំណង់និងផលិតផលសំណង់៖

-
.....
.....
-
.....
.....

៣- ការងារត្រួតពិនិត្យនិងបញ្ជាក់ការងារជួសជុលផ្នែកគ្រឿងឆ្នុំសំណង់

ក. ការងារគ្រឿងឆ្នុំផ្នែកខាងក្រោម៖

.....
.....
.....
.....

ខ. ការងារគ្រឿងឆ្នុំផ្នែកខាងលើ៖

.....
.....
.....
.....

គ. ការងារពុម្ព៖

.....
.....
.....
.....



ឃ. ការងារជួសជុលផ្នែកសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់៖

២៧/៥២

៤- ការងារត្រួតពិនិត្យនិងបញ្ជាក់ការងារកែប្រែផ្នែកគ្រឿងផ្គុំសំណង់

ក. ការងារគ្រឿងផ្គុំផ្នែកខាងក្រោម៖

ខ. ការងារគ្រឿងផ្គុំផ្នែកខាងលើ៖

គ. ការងារពុម្ព៖

ឃ. ការងារជួសជុលផ្នែកសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់៖

៥- ការងារត្រួតពិនិត្យនិងបញ្ជាក់ការងាររុះរើដំឡើងឬការងាររុះរើដោយផ្នែកផ្គុំគ្រឿងផ្គុំសំណង់

ក. ការងារជួសជុលផ្នែកសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់៖



២៨/៥២ 

ខ. ការងារត្រៀមផ្គត់ផ្គង់ក្នុងក្រោម៖

គ. ការងារគ្រឿងផ្គត់ផ្គង់កខាងលើ៖

ឃ. ការងារពុម្ព៖

៦- ការវាយតម្លៃ

୯- ଜାଣିବା

ខ្ញុំបាទ/នាងខ្ញុំ សូមអះអាងចំពោះមុខច្បាប់ថា ខ្ញុំបាទ/នាងខ្ញុំ មានចំណេះដឹងគ្រប់គ្រាន់ក្នុងការអនុវត្ត
បទដ្ឋានបច្ចេកទេស៖

ដែលត្រូវបានប្រើប្រាស់ក្នុងការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំផែនការសាងសង់។

២៩/ ៥២

④ 175x 100x 2

៨- សេចក្តីសន្និដ្ឋាន

ការងារសាងសង់ឬរៀបចំផ្នែកគ្រឿងផ្គុំសំណង់នេះ តាមបទប្បញ្ញត្តិ
បច្ចេកទេសសំណង់ បទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំបច្ចេកទេសជាធរមាន។

ថ្ងៃខែ..... ឆ្នាំ.....ស័ក ព ស ២៥..
ធ្វើនៅ..... ថ្ងៃទី.....ខែ..... ឆ្នាំ២០

ហត្ថលេខា គោត្តនាមនិងនាម និងត្រាវិជ្ជាជីវៈរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ឬ
ហត្ថលេខា គោត្តនាមនិងនាមរបស់អ្នកបច្ចេកទេសនិងនាយកបច្ចេកទេស ត្រារបស់ក្រុមហ៊ុន
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ ឬហត្ថលេខា គោត្តនាមនិងនាមរបស់ប្រធានក្រុមការងារ
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់



កំណត់សម្គាល់៖

- អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវយកចិត្តទុកដាក់ជាពិសេសលើការបង្ហាញអំពីចំណុចមិនស្របតាមគម្រោងប្លង់ និង/ឬមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត និងអាចសរសេរបន្ថែម ចំណុចផ្សេងៗដែលត្រូវត្រួតពិនិត្យទៅតាមស្ថានភាពជាក់ស្តែងនៃការងារសាងសង់ឬរៀបចំ
- អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់អាចបំបែករបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំនេះ ជាផ្នែកៗ ទៅតាមដំណាក់កាលការងារដែលខ្លួនអនុវត្ត។

ឧបសម្ព័ន្ធនៃប្រកាសលេខ១២១ អនក្រ.ប្រ.ក ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២១ ស្តីពីបែបបទ
នៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

របាយការណ៍

ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរុះរើផ្នែកស្ថាបត្យកម្ម

ដំណាក់កាល

១- ព័ត៌មានទូទៅ

ក. ម្ចាស់សំណង់ តំណាងដោយ
កាន់អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនលេខ ទីលំនៅបច្ចុប្បន្ន
ផ្ទះ/អគារលេខ ផ្លូវ ភូមិ ឃុំ/សង្កាត់
ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត ។


ខ. អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ តំណាងដោយ
..... មានអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែក
កម្រិត លេខ ចុះថ្ងៃទី ខែ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន
ផ្ទះ/អគារលេខ ជាន់ទី ផ្លូវ ភូមិ ឃុំ/សង្កាត់
..... ក្រុង/ស្រុក/ខណ្ឌ

គ. អ្នកសាងសង់
តំណាងដោយ មានអាជ្ញាប័ណ្ណ
..... កម្រិត លេខ ចុះថ្ងៃទី
ខែ ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះ/អគារលេខ ជាន់ទី
ផ្លូវ ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ

ឃ. គម្រោងប្លង់

- គម្រោងសាងសង់
.....
មានទីតាំងស្ថិតនៅជិតទ្វារ ផ្លូវ ភូមិ ឃុំ/សង្កាត់
ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត



៣១/៥២ 

- សិក្សាដោយ
- មុខងារប្រើប្រាស់សំណង់
- ប្រភេទការងារ
- លិខិតអនុញ្ញាតសាងសង់លេខ ចុះថ្ងៃទី..... ខែ..... ឆ្នាំ
- លិខិតអនុញ្ញាតបើកការដ្ឋានសំណង់លេខ ចុះថ្ងៃទី..... ខែ..... ឆ្នាំ

២-ផ្នែកឧបត្ថម្ភសេវា

ក. ទិដ្ឋភាពទូទៅ

- ប្រភេទដី ☐ ដីអាចសាងសង់បាន ☐ ដីកម្រិតការសាងសង់
- តំបន់ប្រើប្រាស់ដី
- ផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងផ្ទៃដីឡូត៍
- ការគណនាសន្ទស្សន៍ប្រើប្រាស់ដីក្នុងគម្រោងសាងសង់
 - ផ្ទៃក្រឡាដីឡូត៍
 - ផ្ទៃក្រឡាកម្រាលសំណង់
 - សន្ទស្សន៍ប្រើប្រាស់ដីក្នុងបទប្បញ្ញត្តិ
 - សន្ទស្សន៍ប្រើប្រាស់ដី
- ការប្រើប្រាស់ទិសនៃសំណង់
- កម្ពស់សំណង់
- ការប្រើប្រាស់លំហសាធារណៈនិងផ្ទៃបែតង
- ចំណាត់ថ្នាក់យន្តការអគារចំនួន

ខ. ឆ្លាតម្នាត

- ផ្លូវជាប់នឹងដីឡូត៍ផ្នែកខាងមុខ ៖ ប្រភេទ ទទឹង ម៉ែត្រ ចិញ្ចើមថ្នល់ ម៉ែត្រ
- ឆ្លាតម្នាតខាងមុខ
- ឆ្លាតម្នាតខាងក្រោយ
- ឆ្លាតម្នាតខាងឆ្វេង
- ឆ្លាតម្នាតខាងស្តាំ
- ឆ្លាតម្នាតផ្សេងៗ



៣២/៥២ 

៣- ផ្នែកស្ថាបត្យកម្ម

- ស្តង់ដារស្ថាបត្យកម្មប្រើប្រាស់ក្នុងការសិក្សាគម្រោងប្លង់

- ប្លង់មុខភាព

- រូបភាពមើលពីមុខ
- រូបភាពមើលពីស្តាំ
- រូបភាពមើលពីឆ្វេង
- រូបភាពមើលពីក្រោយ
- រូបភាពនេត្រាទស្សន៍
- រូបភាពផ្សេងៗ

- ច្រកចេញ-ចូលអគារ

- ផ្លូវដើរក្នុងអគារ

- ជណ្តើរ

- ជណ្តើរថ្មើរជើង
- ជណ្តើរយោង
- ជណ្តើរយន្ត
- ជណ្តើរសង្គ្រោះ
- ជណ្តើរសុវត្ថិភាព
- ជណ្តើរជនមានពិការភាព
- ជណ្តើរផ្សេងៗ

- ទ្វារ

- ទ្វារចេញចូលអគារ
- ទ្វារតាមបន្ទប់
- ទ្វារច្រកសុវត្ថិភាព
- ទ្វារផ្សេងៗ


- បង្អួច

- បង្អួចតាមបន្ទប់
- បង្អួចផ្សេងៗ

- កម្ពស់ជាន់


-



៣៣/៥២ 

-
- សំហ
-
-
- ខ្យល់ចេញ-ចូល
- តាមបន្ទប់
- តាមជណ្តើរ
- ទីតាំងផ្សេងៗ
- ពន្លឺ
- តាមទ្វារចេញចូលអគារ
- តាមបន្ទប់
- តាមជណ្តើរ
- ទីតាំងផ្សេងៗ
- ដំបូល
-
-
- ចំនួនសមាសភាគផ្សេងៗនៃសំណង់
-
-
- មុខងារសមាសភាគផ្សេងៗនៃសំណង់
-
-
- ហេដ្ឋារចនាសម្ព័ន្ធបរិវត្តបង្គុលកូណៈងាយស្រួលសម្រាប់ជនមានពិការភាព
- ចំណតពិសេសសម្រាប់ជនមានពិការភាព
- ផ្លូវជម្រាលចេញ-ចូលអគារ
- ជណ្តើរសម្រាប់ជនមានពិការភាព
- បន្ទប់ទឹកសម្រាប់ជនមានពិការភាព
- ហេដ្ឋារចនាសម្ព័ន្ធបរិវត្តផ្សេងៗគាំទ្រដល់ជនមានពិការភាព



៣៤/៥២ 

៤- ផ្នែកប្រព័ន្ធទឹកកខ្វក់និងប្រព័ន្ធទឹកភ្លៀងក្នុងតំបន់ស្រោចសាងសង់ឬរុះរើ

- បណ្តាញលូបង្ហូរទឹកកខ្វក់
- បណ្តាញលូបង្ហូរទឹកភ្លៀង
- អាងសិបទឹក
- អាងប្រព្រឹត្តកម្មទឹកកខ្វក់
- ទឹកភ្លៀង
- អាងស្តុកទឹកភ្លៀង
- អាងប្រព្រឹត្តកម្មសម្អាតសំណល់រាវ
- ផ្សេងៗ

៥- ផ្នែកសុវត្ថិភាព

- ផែនទីជម្លៀស
- ច្រកសុវត្ថិភាព
- ជណ្តើរសង្គ្រោះ
- បន្ទប់សុវត្ថិភាពអគ្គិភ័យ
- ឧបករណ៍ការពាររន្ទះ
- ភ្លើងសញ្ញាអាកាសចរលើដំបូលអគារ
- ផ្សេងៗ

៦- ផ្នែកសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់

- សម្ភារៈសំណង់
- បរិក្ខារសំណង់
- ផលិតផលសំណង់
- ផ្សេងៗ

៧- ការវាយតម្លៃ

ក. ផ្នែកនគរបន្ថែម


.....

.....

.....

.....



៣៥/៥២ 

ខ. ផ្នែកស្ថាបត្យកម្ម

.....

.....

.....

.....

.....

គ. ផ្នែកប្រព័ន្ធទឹកខ្វក់និងប្រព័ន្ធទឹកភ្លៀងក្នុងគម្រោងសាងសង់

.....

.....

.....

.....

.....

ឃ. ផ្នែកសុវត្ថិភាព

.....

.....

.....

.....

.....

ង. ផ្នែកសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់

.....

.....

.....

.....


.....

៨- ការអះអាង

ខ្ញុំបាទ/នាងខ្ញុំ សូមអះអាងចំពោះមុខច្បាប់ថា ខ្ញុំបាទ/នាងខ្ញុំ មានចំណេះដឹងគ្រប់គ្រាន់ក្នុងការអនុវត្ត
បទដ្ឋានបច្ចេកទេស

ដែលត្រូវបានប្រើប្រាស់ក្នុងការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំផែនការស្ថាបត្យកម្មនេះ។



៣៦/៥២ 

៩- សេចក្តីសន្និដ្ឋាន

ការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្មនេះ

តាមគម្រោងប្លង់ បទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត។

ថ្ងៃខែ ឆ្នាំ.....ស័ក ព.ស.២៥..

ធ្វើនៅ..... ថ្ងៃទី.....ខែ.....ឆ្នាំ២០

ហត្ថលេខា គោត្តនាមនិងនាម និងត្រាវិជ្ជាជីវៈរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ឬ
ហត្ថលេខា គោត្តនាមនិងនាមរបស់អ្នកបច្ចេកទេសនិងនាយកបច្ចេកទេស ត្រារបស់ក្រុមហ៊ុន
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ ឬហត្ថលេខា គោត្តនាមនិងនាមរបស់ប្រធានក្រុមការងារ
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់



កំណត់សម្គាល់៖

- អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវយកចិត្តទុកដាក់ជាពិសេសលើការបង្ហាញពីចំណុចមិនស្របតាមគម្រោងប្លង់ និង/ឬមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត និងអាចសរសេរបន្ថែម ចំណុចផ្សេងៗដែលត្រូវត្រួតពិនិត្យទៅតាមស្ថានភាពជាក់ស្តែងនៃការងារសាងសង់ឬរៀបចំ
- អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់អាចបំបែករបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំនេះ ជាផ្នែកៗ ទៅតាមដំណាក់កាលការងារដែលខ្លួនអនុវត្ត។

៣៧/៥២

ឧបសម្ព័ន្ធទី១នៃប្រកាសលេខ១២៧/២០២១/ក.ស.ក.ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២១ ស្តីពីបែបបទ
នៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឈ្មោះនិង/ ឬបសញ្ញា

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់

សម្រាប់អ្នកត្រួតពិនិត្យនិងបញ្ជាក់
សំណង់ច្រើន

លិខិតបញ្ជាក់អនុលោមតាម

នៃការងារ ផ្នែកគ្រឿងផ្គុំសំណង់តាមដំណាក់កាល

នៃគម្រោងសាងសង់ឬរុះរើ

មានទីតាំងស្ថិតនៅ

ដែលមានអ្នកសំណង់ឈ្មោះ

យោង៖ - កិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់ការងារ

ចុះថ្ងៃទី ខែ ឆ្នាំ២០

- កិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់ការងារ

ចុះថ្ងៃទី ខែ ឆ្នាំ២០

- របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារ

ចុះថ្ងៃទី ខែ ឆ្នាំ២០

- របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារ

ចុះថ្ងៃទី ខែ ឆ្នាំ២០

ខ្ញុំបាទ/នាងខ្ញុំ

កាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែក កម្រិត លេខ

ចុះថ្ងៃទី ខែ ឆ្នាំ២០ ឬ

ខ្ញុំបាទ/នាងខ្ញុំ នាយកបច្ចេកទេសនៃក្រុមហ៊ុន

ត្រួតពិនិត្យនិងបញ្ជាក់សំណង់ កាន់អាជ្ញាបណ្ណ

ត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែក កម្រិត

លេខ ចុះថ្ងៃទី ខែ ឆ្នាំ២០

សូមបញ្ជាក់ថា៖

- ការងារ

៣៨/៥២ 



- ដំណាក់កាល
- អ្នកសាងសង់

**ស្របតាមគម្រោងដូចគ្រឿងផ្ទុកសំណង់និងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និង
បទប្បញ្ញត្តិជាធរមានដទៃទៀត។**

លិខិតបញ្ជាក់អនុលោមភាពនេះ អាចយកទៅប្រើប្រាស់តាមការចាំបាច់ស្របតាមច្បាប់និង
លិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃ ខែ ឆ្នាំ ស័ក ព.ស.២៥..

ធ្វើនៅ ថ្ងៃទី ខែ ឆ្នាំ២០

ហត្ថលេខា គោត្តនាមនិងនាម និងត្រាវិជ្ជាជីវៈរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ឬ
ហត្ថលេខា គោត្តនាមនិងនាមនាយកបច្ចេកទេស និងត្រារបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់

ខ្ញុំបាទ/នាងខ្ញុំ
កាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែក កម្រិត លេខ
ចុះថ្ងៃទី ខែ ឆ្នាំ២០ ឬ

ខ្ញុំបាទ/នាងខ្ញុំ នាយកបច្ចេកទេសនៃក្រុមហ៊ុន
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ កាន់អាជ្ញាបណ្ណ
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែក កម្រិត
លេខ ចុះថ្ងៃទី ខែ ឆ្នាំ២០

សូមបញ្ជាក់ថា៖

- ការងារ
- ដំណាក់កាល
- អ្នកសាងសង់



៣៩/៥២ 

**ស្របតាមគម្រោងបង្កើនស្ថិរភាពសេដ្ឋកិច្ចនិងសង្គមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និង
បទប្បញ្ញត្តិជាធរមានដទៃទៀត។**

លិខិតបញ្ជាក់អនុលោមភាពនេះ អាចយកទៅប្រើប្រាស់តាមការចាំបាច់ស្របតាមច្បាប់និង
លិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃ ខែ ឆ្នាំ ស័ក ព.ស.២៥..

ធ្វើនៅ ថ្ងៃទី ខែ ឆ្នាំ២០

ហត្ថលេខា គោត្តនាមនិងនាម និងត្រាវិជ្ជាជីវៈរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ឬ
ហត្ថលេខា គោត្តនាមនិងនាមនាយកបច្ចេកទេស និងត្រារបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ឬ
ហត្ថលេខា គោត្តនាមនិងនាមប្រធានក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រារបស់ក្រសួង
រៀបចំដែនដី នគរូបនីយកម្ម និងសំណង់



៤០/៥២ 

ឧបសម្ព័ន្ធនៃប្រកាសលេខ០២៩/អន.ស.ជ.ក/ន.កចុះថ្ងៃទី ..៣០.. ខែ ..ឧសភា.. ឆ្នាំ២០២១ ស្តីពីបែបបទ
នៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឈ្មោះនិង/ ឬរូបសញ្ញា
អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់

សម្រាប់អ្នកត្រួតពិនិត្យនិងបញ្ជាក់
សំណង់ច្រើន

លិខិតបញ្ជាក់អនុលោមតាម

នៃការងារផ្នែកស្ថាបត្យកម្មតាមដំណាក់កាលនៃ

គម្រោង

មានទីតាំងស្ថិតនៅ

ដែលមានម្ចាស់សំណង់ឈ្មោះ

- យោង៖ - កិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់ការងារ
ចុះថ្ងៃទី ខែ ឆ្នាំ២០
- កិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់ការងារ
ចុះថ្ងៃទី ខែ ឆ្នាំ២០
- របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារ
ចុះថ្ងៃទី ខែ ឆ្នាំ២០
- របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារ
ចុះថ្ងៃទី ខែ ឆ្នាំ២០

ខ្ញុំបាទ/នាងខ្ញុំ
កាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែក កម្រិត លេខ
ចុះថ្ងៃទី ខែ ឆ្នាំ២០ ឬ

ខ្ញុំបាទ/នាងខ្ញុំ នាយកបច្ចេកទេសនៃក្រុមហ៊ុន
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ កាន់អាជ្ញាបណ្ណ
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែក
លេខ ចុះថ្ងៃទី ខែ ឆ្នាំ២០
សូមបញ្ជាក់ថា៖

- ការងារ

៤១/៥២ 



- ដំណាក់កាល
- អ្នកសាងសង់

ស្របតាមគម្រោងបង្គោលស្ថាបត្យកម្មនិងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត។

លិខិតបញ្ជាក់អនុលោមភាពនេះ អាចយកទៅប្រើប្រាស់តាមការចាំបាច់ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃ ខែ ឆ្នាំ ស័ក ព.ស.២៥..

ធ្វើនៅ ថ្ងៃទី ខែ ឆ្នាំ២០

ហត្ថលេខា គោត្តនាមនិងនាម និងត្រាវិជ្ជាជីវៈរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ឬ
ហត្ថលេខា គោត្តនាមនិងនាមនាយកបច្ចេកទេស និងត្រារបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់

ខ្ញុំបាទ/នាងខ្ញុំ
កាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែក កម្រិត លេខ
ចុះថ្ងៃទី ខែ ឆ្នាំ២០ ឬ

ខ្ញុំបាទ/នាងខ្ញុំ នាយកបច្ចេកទេសនៃក្រុមហ៊ុន
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ កាន់អាជ្ញាបណ្ណ
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែក កម្រិត
លេខ ចុះថ្ងៃទី ខែ ឆ្នាំ២០

សូមបញ្ជាក់ថា៖

- ការងារ
- ដំណាក់កាល
- អ្នកសាងសង់



៤២/៥២

ស្របតាមគម្រោងប្តូរឈ្មោះស្ថាបត្យកម្មនិងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត។

លិខិតបញ្ជាក់អនុលោមភាពនេះ អាចយកទៅប្រើប្រាស់តាមការចាំបាច់ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃ ខែ ឆ្នាំ ស័ក ព.ស.២៥..
ធ្វើនៅ ថ្ងៃទី ខែ ឆ្នាំ២០

ហត្ថលេខា គោត្តនាមនិងនាម និងត្រាវិជ្ជាជីវៈរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់
ហត្ថលេខា គោត្តនាមនិងនាមនាយកបច្ចេកទេស និងត្រារបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់
ហត្ថលេខា គោត្តនាមនិងនាមប្រធានក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រារបស់ក្រសួង
រៀបចំផែនដី នគរូបនីយកម្ម និងសំណង់



៤៣/៥២ 

ឧបសម្ព័ន្ធទី១នៃប្រកាសលេខ១២៧/នរក/ប្រតិទិនចុះថ្ងៃទី...៣០...ខែ... ឆ្នាំ២០២១ ស្តីពីបែបបទ
នៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឈ្មោះនិង/ឬរូបសញ្ញា

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់

លិខិតបញ្ជាក់អនុលោមតាម

នៃការងារសាងសង់ឬរុះរើផ្នែកគ្រឿងផ្គុំសំណង់ឬផ្នែកស្ថាបត្យកម្ម

យោង - ពាក្យស្នើសុំឬកិច្ចសន្យាត្រួតពិនិត្យនិងបញ្ជាក់ការងារ.....

ចុះថ្ងៃទី..... ខែ..... ឆ្នាំ២០.....

- របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារ.....

ចុះថ្ងៃទី..... ខែ..... ឆ្នាំ២០.....

ខ្ញុំបាទ/នាងខ្ញុំ.....

កាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែក..... កម្រិត..... លេខ.....

ចុះថ្ងៃទី..... ខែ..... ឆ្នាំ២០..... ឬ

ខ្ញុំបាទ/នាងខ្ញុំ..... នាយកបច្ចេកទេសនៃក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់

សំណង់..... កាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់

សំណង់ផ្នែក..... កម្រិត..... លេខ.....

ចុះថ្ងៃទី..... ខែ..... ឆ្នាំ២០..... ឬ

ក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សូមបញ្ជាក់ថា៖

- ការងារ.....

- គម្រោងសាងសង់.....

- ទីតាំងគម្រោង.....

- ម្ចាស់សំណង់.....

- អ្នកសាងសង់.....



ស្របតាមគម្រោងឬច្បាប់គ្រឿងផ្គុំសំណង់និងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និង
បទប្បញ្ញត្តិជាធរមានដទៃទៀត (សម្រាប់ការងារសាងសង់ឬរុះរើផ្នែកគ្រឿងផ្គុំសំណង់) ឬ

៤៤/៥២

ស្របតាមគម្រោងប្តូរឈ្មោះស្ថាបត្យកម្មនិងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត។ (សម្រាប់ការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្ម)

លិខិតបញ្ជាក់អនុលោមភាពនេះ អាចយកទៅប្រើប្រាស់តាមការចាំបាច់ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃ ខែ ឆ្នាំ ស័ក ព.ស.២៥..
ធ្វើនៅ ថ្ងៃទី ខែ ឆ្នាំ២០

ហត្ថលេខា គោត្តនាមនិងនាម និងត្រាវិជ្ជាជីវៈរបស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ឬ
ហត្ថលេខា គោត្តនាមនិងនាមនាយកបច្ចេកទេស និងត្រារបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ឬ
ហត្ថលេខា គោត្តនាមនិងនាមប្រធានក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រារបស់ក្រសួង
រៀបចំដែនដី នគរូបនីយកម្ម និងសំណង់



៤៥/៥២ 

ឧបសម្ព័ន្ធទីប្រកាសលេខ ~~២២៨~~ ចុះថ្ងៃទី ... ខែ ... ឆ្នាំ២០២១ ស្តីពីបែបបទ
នៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឈ្មោះនិង/ឬប្រសិទ្ធភាព

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់

សម្រាប់អ្នកត្រួតពិនិត្យនិងបញ្ជាក់
សំណង់តែមួយ កាន់អាជ្ញាបណ្ណត្រួត
ពិនិត្យនិងបញ្ជាក់សំណង់ទូទៅ

លិខិតបញ្ជាក់អនុលោមតាម

នៃការងារ ផ្នែកគ្រឿងផ្គុំសំណង់និង

ផ្នែកស្ថាបត្យកម្មតាមដំណាក់កាល

- យោង - ពាក្យស្នើសុំឬកិច្ចសន្យាត្រួតពិនិត្យនិងបញ្ជាក់ការងារ
ចុះថ្ងៃទី ខែ ឆ្នាំ២០
- របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារ
ចុះថ្ងៃទី ខែ ឆ្នាំ២០

ខ្ញុំបាទ/នាងខ្ញុំ
កាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែក កម្រិត លេខ
ចុះថ្ងៃទី ខែ ឆ្នាំ២០ ឬ

ខ្ញុំបាទ/នាងខ្ញុំ នាយកបច្ចេកទេសនៃក្រុមហ៊ុន
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ កាន់អាជ្ញាបណ្ណ
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែក កម្រិត
លេខ ចុះថ្ងៃទី ខែ ឆ្នាំ២០ ឬ

ក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សូមបញ្ជាក់ថា៖

- ការងារ
- ដំណាក់កាល
- គម្រោងសាងសង់
- ទីតាំងគម្រោង
- ម្ចាស់សំណង់



៤៦/៥២

- អ្នកសាងសង់

**ស្របតាមគម្រោងប្លង់គ្រឿងផ្គុំសំណង់ គម្រោងប្លង់ស្ថាបត្យកម្ម និងអនុលោមតាមបទប្បញ្ញត្តិ
បច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត។**

លិខិតបញ្ជាក់អនុលោមភាពនេះ អាចយកទៅប្រើប្រាស់តាមការចាំបាច់ស្របតាមច្បាប់និង
លិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃ ខែ ឆ្នាំ ស័ក ព.ស.២៥..

ធ្វើនៅ ថ្ងៃទី ខែ ឆ្នាំ២០

ហត្ថលេខា គោត្តនាមនិងនាមនាយកបច្ចេកទេស និងត្រារបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់
ហត្ថលេខា គោត្តនាមនិងនាមប្រធានក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រារបស់ក្រសួង
រៀបចំដែនដី នគរូបនីយកម្ម និងសំណង់



៤៧/៥២ 

ឧបសម្ព័ន្ធនៃប្រកាសលេខ១១៧/នក.បក/ន.ចុះថ្ងៃទី ៣០...ខែ ៥... ឆ្នាំ២០២១ ស្តីពីបែបបទ
នៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឈ្មោះនិង/ឬរូបសញ្ញា
អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់

ថ្ងៃ ខែ ឆ្នាំ ស័ក ព.ស.២៥..
..... ថ្ងៃទី ខែ ឆ្នាំ២០

លិខិតប្រគល់-ទទួលប្លង់សម្រង់តាមការសាងសង់ជាក់ស្តែង

យោងពាក្យស្នើសុំ/កិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើ

ចុះថ្ងៃទី ខែ ឆ្នាំ

យើងខ្ញុំបានប្រគល់-ទទួលប្លង់សម្រង់តាមការសាងសង់ជាក់ស្តែង

..... ។

ហត្ថលេខាអ្នកប្រគល់

ហត្ថលេខាអ្នកទទួល


ឈ្មោះ ៖

ឈ្មោះ ៖

លេខទូរស័ព្ទ ៖

លេខទូរស័ព្ទ ៖



៤៨/៥២ 

ឧបសម្ព័ន្ធ១០នៃប្រកាសលេខ ~~១២២~~ ~~២២~~ ចុះថ្ងៃទី ... ខែ ... ឆ្នាំ២០២១ ស្តីពីបែបបទ
នៃការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿងផ្គុំសំណង់

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចសន្យា

ផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ចម្រុះ

កិច្ចសន្យានេះបានបង្កើតឡើង នៅថ្ងៃទី ខែ ឆ្នាំ
រវាង

- លោក/លោកស្រី
តំណាងឱ្យ
មានអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់ផ្នែក កម្រិត លេខ
ចុះថ្ងៃទី ខែ ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះ/អគារលេខ
ជាន់ទី ផ្លូវ ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ
..... ហៅកាត់ថា **ភាគី “ក”**

និង

- លោក/លោកស្រី តំណាងឱ្យ
ជាម្ចាស់សំណង់កាន់អត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែនលេខ មានទីលំនៅ
បច្ចុប្បន្នផ្ទះ/អគារលេខ ជាន់ទី ផ្លូវ ភូមិ
ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ហៅកាត់ថា **ភាគី “ខ”** ។

ភាគី “ក” និង ភាគី “ខ” បានព្រមព្រៀងគ្នាអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖

ប្រការ១. ទីតាំង ទំហំ និងប្រភេទការងារ

១.១. ភាគី “ខ” យល់ព្រមប្រគល់ការងារ

អនុវត្តនៅលើដីទ្វារលេខ ផ្លូវ ភូមិ ឃុំ/សង្កាត់
ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត



៤៩/៥២

រុះរើដោយ

នៅភាគី “ក” ដើម្បីអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរុះរើ (ហៅថា “សេវា”)។

១. ២. ភាគី “ក” ត្រូវធ្វើរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរុះរើតាម ដំណាក់កាលនិង/ឬចេញលិខិតបញ្ជាក់អនុលោមភាពនូវលទ្ធផលជាក់ស្តែងដែលរកឃើញអំពីកម្រិតនៃ ភាពអនុលោមនៃគម្រោងប្លង់ ជូនភាគី “ខ” តាមទម្រង់ដែលតម្រូវនិងទទួលស្គាល់ដោយក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ២._ តម្លៃ កាលបរិច្ឆេទ និងរបៀបនៃការទូទាត់

- ភាគីទាំងពីរប្រមូលព័ត៌មានលើតម្លៃនៃសេវាចំនួន
(សរសេរជាអក្សរ)
- រយៈពេលអនុវត្តការងារយ៉ាងយូរចំនួន ខែ គិតចាប់ពីថ្ងៃទី ខែ
ឆ្នាំ ដល់ ថ្ងៃទី ខែ ឆ្នាំ
- ភាគីទាំងពីរយល់ព្រមធ្វើការទូទាត់លើតម្លៃសេវាជា ដំណាក់កាលដូចខាងក្រោម៖
 - ទូទាត់លើកទី១នៅពេលចុះកិច្ចសន្យាចំនួន
(សរសេរជាអក្សរ)
 - ទូទាត់បង្គ្រប់នៅពេលប្រគល់ទទួលរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារ សាងសង់ឬរុះរើតាមដំណាក់កាលនិង/ឬលិខិតបញ្ជាក់អនុលោមភាពនៃការងារសាងសង់ ឬរុះរើចំនួន (សរសេរជាអក្សរ
.....)។

ប្រការ៣._ កាតព្វកិច្ចរបស់ ភាគី “ក”

- ភាគី “ក” មានកាតព្វកិច្ច៖
- ត្រូវគោរពនិងអនុវត្តតាមបទប្បញ្ញត្តិរៀបចំដែនដីនិងនគរូបនីយកម្ម បទប្បញ្ញត្តិបច្ចេកទេសសំណង់ ស្តង់ដារកម្ពុជា បទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំបច្ចេកទេស
 - ត្រូវទទួលខុសត្រូវទាំងស្រុងនូវរាល់បញ្ហាដែលបានកើតឡើងបណ្តាលមកពីការអនុវត្តវិជ្ជាជីវៈ និងការប្រកបអាជីវកម្មរបស់ខ្លួន
 - ធានាអនុវត្តការងារតាមពេលវេលាកំណត់
 - អនុវត្តការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនតាមក្រមសីលធម៌វិជ្ជាជីវៈ។



៥០/៥២ 

ប្រការ៤._ កាតព្វកិច្ចរបស់ ភាគី “ខ”

- ភាគី “ខ” មានកាតព្វកិច្ច៖
- ប្រគល់ឯកសារបច្ចេកទេសពាក់ព័ន្ធ សម្រាប់ធ្វើការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ឬរៀបចំជូនទៅភាគី “ក”
- ធានាការទូទាត់តម្លៃសេវាជូនភាគី “ក” តាមពេលវេលាកំណត់នៃដំណាក់កាលនីមួយៗនិងមិនបង្កការលំបាកដល់ភាគី “ក” ក្នុងការទទួលប្រាក់ទូទាត់។

ប្រការ៥._ លក្ខខណ្ឌនៃការតែងតែប្រតិបត្តិការលាយកិច្ចសន្យា


- ភាគីនីមួយៗមានសិទ្ធិស្នើសុំធ្វើការកែប្រែលក្ខខណ្ឌនៃកិច្ចសន្យាដោយត្រូវធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរ និងមានការយល់ព្រមពីភាគីទាំងពីរ ដោយរាល់ការកែប្រែឬបន្ថែមលក្ខខណ្ឌនៃកិច្ចសន្យាត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ
- ភាគីទាំងពីរមានសិទ្ធិក្នុងការបញ្ចប់កិច្ចសន្យាតាមរយៈការឯកភាពគ្នាបញ្ចប់កិច្ចសន្យាដោយមានការបញ្ជាក់ជាលាយលក្ខណ៍អក្សរ
- ភាគីនីមួយៗមានសិទ្ធិស្នើសុំបញ្ចប់កិច្ចសន្យាចំពោះការអាក់ខាននៃការអនុវត្តកាតព្វកិច្ចរបស់ភាគីម្ខាងទៀត ដោយត្រូវធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរមានបញ្ជាក់អំពីមូលហេតុ។

ប្រការ៦._ ករណីប្រធានសក្តិ

- ករណីមានប្រធានសក្តិកើតឡើងដែលមិនអាចបន្តកិច្ចសន្យាទៀតបាន ភាគីទាំងពីរអាចយល់ព្រមសម្រេចរំលាយនិងបញ្ចប់កិច្ចសន្យាជាស្ថាពរ
- ភាគីទាំងពីរគ្មានសិទ្ធិក្នុងការទាមទារសំណងចំពោះការខូចខាតដែលកើតមានឡើងដោយករណីប្រធានសក្តិដែលធ្វើឱ្យភាគីម្ខាងទៀតមិនអាចអនុវត្តកាតព្វកិច្ចរបស់ខ្លួនបាន។

ប្រការ៧._ ការដោះស្រាយវិវាទ និងការប្តឹងតវ៉ា

- ករណីមានវិវាទកើតឡើងជាយថាហេតុ ភាគីទាំងពីរត្រូវព្យាយាមរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការពិភាក្សា ឬការសម្រុះសម្រួល ឬតាមវិធីសាស្ត្រផ្សេងៗជាបឋម
- ភាគីទាំងពីរអាចធ្វើសំណើទៅតុលាការដោះស្រាយវិវាទសំណង់ថ្នាក់ជាតិ ដើម្បីធ្វើការសម្រុះសម្រួល និងដោះស្រាយវិវាទពាក់ព័ន្ធនឹងការអនុវត្តកិច្ចសន្យានេះអ្វីដែលបង្កឱ្យមានការរើសអើង
- ក្នុងករណីភាគីទាំងពីរពុំអាចព្រមព្រៀងគ្នាដើម្បីបញ្ចប់វិវាទតាមការសម្រុះសម្រួលស្របតាមចំណុះកម្មការដោះស្រាយវិវាទសំណង់ថ្នាក់ជាតិ ភាគីទាំងពីរមានសិទ្ធិប្តឹងទៅតុលាការតាមនីតិវិធីជាធរមាន។

៥១/៥២ 



ប្រការ៨._ ការគោរពច្បាប់

កិច្ចសន្យានេះមានប្រសិទ្ធភាពអនុវត្តក្រោមច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចសន្យានេះរៀបចំឡើងជា ២(ពីរ)ច្បាប់ មានខ្លឹមសារនិងតម្លៃដូចគ្នា ដោយរក្សាទុកនៅភាគី
“ក” ចំនួន១(មួយ)ច្បាប់ ភាគី “ខ” ចំនួន១(មួយ)ច្បាប់។

ភាគីទាំងពីរបានអាន និងយល់ច្បាស់អំពីខ្លឹមសារនៃប្រការនីមួយៗនៃកិច្ចសន្យានេះ និងសុខចិត្ត
ផ្តិតស្នាមមេដៃ ឬចុះហត្ថលេខា (ត្រា) ដើម្បីបញ្ជាក់ពីការយល់ព្រមនិងការទទួលខុសត្រូវចំពោះមុខច្បាប់
ជាធរមាន។

ភាគី “ក”

ភាគី “ខ”

ឈ្មោះ ៖

លេខទូរសព្ទ ៖

ឈ្មោះ ៖

លេខទូរសព្ទ ៖



កំណត់សម្គាល់៖ ភាគីនៃកិច្ចសន្យាអាចព្រមព្រៀងបន្ថែមខ្សែដេញដោលនៃកិច្ចសន្យា ប៉ុន្តែមិនអាចចែងខាងឆ្វេងដៃលក្ខណៈ
ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឡើយ។

៩២/៩២

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី